



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៧ លេខ ៤៣

ត្រីមាសទី ០២ ឆ្នាំ ២០១៧

# ព័ត៌មាន

ផ្សាយបញ្ជី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

**ក**

**បាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- ២៩-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤៣៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង  
ឥស្សរិយយស ជាតូបការ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៣ រូប ៤៤៤៨
- ២៩-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤៣៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍  
ដល់លោក **រូ អារណូ ឌីឌ័រ ហ្គាប៊្រ៊ីយែល** (ROUX ARNAUD DIDIER  
ROBERT GABRIEL) ជនជាតិបារាំង សញ្ជាតិបារាំង ដោយប្តូរឈ្មោះជា **រូ អារណូ**  
(ROUX ARNAUD ) ៤៤៤៩
- ២៩-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤៣៨ ស្តីពី ការបន្ថយរយៈពេលទទួលរងទោសចំនួន  
៦ ខែ ឱ្យទណ្ឌិតចំនួន ២៣ នាក់ ក្នុងឱកាសបុណ្យពិសាខបូជា ឆ្នាំ ២០១៧ ដែល  
បានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ៤៤៥០
- ៣១-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤៣៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង  
ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិជ្ជាជីវៈ ចំពោះកញ្ញា **ឃីង**  
**សុខឆៀង** ៤៤៥៦
- ០១-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម  
ដល់លោក **ហាន លានហ៊ុំ** (HAN LIANHE) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរ  
មកជាឈ្មោះ **ហាន គឿក** "HAN KOEURK " ៤៤៥៧
- ០១-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤១ ស្តីពី ការតែងតាំងលោក **សូ សេត** ជា ឧកញ៉ា ៤៤៥៨
- ០១-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤២ ស្តីពី ការតែងតាំងលោកឧត្តមសេនីយ៍ទោ  
**ស៊ុន ឆ្លា** ជា ឧកញ៉ា ៤៤៥៩
- ០១-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៣ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយទាហាន  
ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៨ រូប ៤៤៦០
- ០១-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង  
ឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧបាសក ឧបាសិកា និងអស់លោក ចំនួន  
១៦ អង្គ/រូប ៤៤៦២

**១**

- ០៣-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ០២ រូប មានឋានៈស្មើ អគ្គនាយក ដោយមិនយកប្រាក់បៀវត្ស ៤៤៦៣
- ០៣-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៦ ស្តីពី ការតាំងសិប្រាំ ដល់មន្ត្រីរាជការ ៤៥ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅអង្គភាពប្រឆាំង អំពើពុករលួយ ៤៤៦៤
- ០៣-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៧ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ចំនួន ០៩ រូប ៤៤៦៧
- ០៣-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៤៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៦ រូប ៤៤៦៨

**II- រាជរដ្ឋាភិបាល**

**១- អនុក្រឹត្យ**

- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨១ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៥៩.៣៦ ហិកតា នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៤៦៩
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨២ អនក្រ.បក ស្តីពី ការកាត់ដីសរុបទំហំ ៤.៦៦ ហិកតា នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៤៧៤
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៨៥.៩៦ ហិកតា នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៤៧៩

**គ**

២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៤៨៥
២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤៤៨៦
២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៤៤៩០
២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤៤៩៣
២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៧ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៤៤៩៩
២៥-០៥-២០១៧	-អនុក្រឹត្យលេខ ៥៥៨ អនក្រ.តត ស្តីពី ការតាំងសិប្បក្របខ័ណ្ឌមន្ត្រីរាជការ	៤៥០៥

**២.សេចក្តីសម្រេច**

២៤-០៥-២០១៧	-សេចក្តីសម្រេចលេខ ៤០ សសរ ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការប្រឡង ថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល	៤៥០៧
២៥-០៥-២០១៧	-សេចក្តីសម្រេចលេខ ៤១ សសរ ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារដើម្បីរៀបចំ សម្របសម្រួល និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រ "ចលនាកូមិថ្មី"	៤៥០៩
២៩-០៥-២០១៧	-សេចក្តីសម្រេចលេខ ៤២ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន លើកទី ១៧ និងកិច្ចប្រជុំ ពាក់ព័ន្ធ ឆ្នាំ ២០១៧	៤៥១២

**III. ការងារបណ្តាញក្រសួង**

**១. ទិស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

១៧-០៣-២០១៧	-ប្រកាសលេខ ៣១៦ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានគោលនយោបាយហិរញ្ញវត្ថុសាធារណៈ	៤៥១៦
១៧-០៣-២០១៧	-ប្រកាសអន្តរក្រសួងលេខ ៣២០ សហវ.ហក ស្តីពី ការតែងតាំងរដ្ឋទេយ្យបុរេប្រទាន នៅ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	៤៥២២
១៧-០៣-២០១៧	-ប្រកាសអន្តរក្រសួងលេខ ៣២៣ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៧ របស់នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ	៤៥២៤
១៧-០៣-២០១៧	-ប្រកាសអន្តរក្រសួងលេខ ៣២៤ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យបុរេប្រទាន នៅ សាលាឧទ្ធរណ៍ និងមហាអយ្យការ	៤៥២៨

១៧-០៣-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៣២៥ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ សម្រាប់  
បើកផ្តល់ប្រាក់បៀវត្សរ៍ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ  
នៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ៤៥៣១

២៧-០៣-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៣៤៩ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យបុរេប្រទាន  
របស់អគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែ និងថាមពល ៤៥៣៤

២៧-០៣-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៣៥០ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់  
ឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែ និងថាមពល ៤៥៣៧

**២-ទីស្តីការដ្ឋាននៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

២៨-០៣-២០១៧ -ប្រកាសលេខ ១៣២ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ដេនីម អ៊ែរីន្យូ  
(ខេមបូឌា) ហ្គាមិន បង្កើតសាខារោងចក្រ បោកកំដៅសម្លៀកបំពាក់ ៤៥៤៣

៣០-០៣-២០១៧ -ប្រកាសលេខ ១៣៦ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស្រ្តីង ប្លាស្ទិក ឯ.ក  
បង្កើតរោងចក្រ ផលិតស្បោងប្លាស្ទិក ៤៥៤៦

៣១-០៣-២០១៧ -ប្រកាសលេខ ១៣៧ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប៊ីរី អ៊ែរីល  
(ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៥៤៩



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៥១៧/៤៣៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី**  
**នៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជទាន**

នូវ

**គ្រឿងឥស្សរិយយស ជាតូបការ**

**ចំពោះ**

- ១- ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក សារ៉ុត អត្តលេខ ០០៥៨
- ២- លោកឧត្តមសេនីយ៍ទោ យ៉ែម ម៉ៅ អត្តលេខ ០២៦៨
- ៣- លោកឧត្តមសេនីយ៍ទោ គឹម ង៉ែតសុពល អត្តលេខ ០២៦៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព.រ.ល. ១៧០៥.៤៤១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧

លេខ: ៤២៤ ស.ណ  
សំណៅជំនួយទានកម្ពុជាការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៧/៤៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **រូ រ៉ានរ៉ាណូ ឌីឌឺយេ រ៉ូបឺរ ហ្គាប្រឺយែល** (ROUX ARNAUD DIDIER ROBERT GABRIEL) ជនជាតិបារាំង សញ្ជាតិបារាំង កើតថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង ORLEANS សាធារណរដ្ឋបារាំង ដោយប្តូរឈ្មោះជា **រូ រ៉ានរ៉ាណូ** (ROUX ARNAUD) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

១៧៧៧.១៧៧០៥.៤៤២

លេខ: ៤៣០ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩១៧/ ៤៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ក្រឹត្យលេខ ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៦ខែ ឱ្យទណ្ឌិតចំនួន ២៣នាក់ ក្នុងឱកាសបុណ្យពិសាខបូជា ឆ្នាំ២០១៧ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមកដូចមានរាយឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **ហាយ គឹមរេង** ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣-៥-២០១៥ ពីបទ ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ) ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ ក្រIII រ ចុះថ្ងៃទី ២៩-៨-២០១៦ របស់សាលាឧទ្ធរណ៍ ។

២-ទណ្ឌិតឈ្មោះ **វីរិម ឆន** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០២-២០១៣ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារតាមអំណាចសាលក្រមលេខ ០១ "ង" ចុះថ្ងៃទី ២៤-០២-២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។





៣-ទណ្ឌិតឈ្មោះ: **ហែម ពេញ** ភេទប្រុស អាយុ ៥៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១០-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ “ឆ” ចុះថ្ងៃទី ០៣-៦-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៤-ទណ្ឌិតឈ្មោះ: **គ្រាង ក្រុង** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-០២-២០១៤ ពីបទ ហិង្សាដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧ “ខ” ចុះថ្ងៃទី ០២-១០-២០១៤ របស់សាលាដំបូងខេត្តកំពង់ចាម ។

៥-ទណ្ឌិតឈ្មោះ: **ស៊ិន ពិសី** ភេទប្រុស អាយុ ១៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-១១-២០១៥ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤១ “យ” ចុះថ្ងៃទី ១៨-៧-២០១៦ របស់សាលាដំបូងខេត្តកំពង់ចាម ។

៦-ទណ្ឌិតឈ្មោះ: **ញ៉ាញ៉ា ជន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-១២-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ “ក” ចុះថ្ងៃទី ៣១-០១-២០១២ របស់សាលាដំបូងខេត្តស្វាយរៀង ។

៧-ទណ្ឌិតឈ្មោះ: **ម៉ៅ ហួត** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-១២-២០១២ ពីបទ នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងការជ្រើសរើស ដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ “យ” ចុះថ្ងៃទី ២៨-៨-២០១៣ របស់សាលាដំបូងខេត្តស្វាយរៀង ។

៨-ទណ្ឌិតឈ្មោះ: **យូ ចាន់ដារ៉ា** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៣-២០១៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួចមានស្ថាន ទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦៦ ចុះថ្ងៃទី ២៧-៧-២០១៦ របស់តុលាការកំពូល ។

៩-ទណ្ឌិតឈ្មោះ: **ទៀង មីកាសៀង** ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១២-២០១៣ ពីបទ សញ្ជាតិកម្មមានស្ថានទម្ងន់ទោសទាក់ទងទៅ នឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រម លេខ ០៦១ ក្រប “ទ” ភ.ព.ព្រ.ទ ចុះថ្ងៃទី ១០-៩-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ។



១០-ទណ្ឌិតឈ្មោះ: **ហាន រដ្ឋា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ០៥-១២-២០១៤ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២២ "ច" ចុះថ្ងៃទី ២២-៧-២០១៥ របស់សាលាដំបូងខេត្តកោះកុង ។

១១-ទណ្ឌិតឈ្មោះ: **សុខ ចន្ទី** ភេទស្រី អាយុ ២០ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ០៥-៣-២០១៥ ពីបទ សញ្ជារកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៥ "ជ" ចុះថ្ងៃទី ១៦-១២-២០១៥ របស់សាលាដំបូងខេត្តសៀមរាប។

១២-ទណ្ឌិតឈ្មោះ: **ស៊ិន សុរ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ២២-១២-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១ "ខ" ចុះថ្ងៃទី ០៥-៩-២០១៣ របស់សាលាដំបូងខេត្តសៀមរាប ។

១៣-ទណ្ឌិតឈ្មោះ: **ហ៊ុន ធីនតារ៉ា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ១១-០១-២០១៤ ពីបទ ហិង្សាដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៦ "ក្រ.វ.ច" ចុះថ្ងៃទី ០៨-៤-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៤-ទណ្ឌិតឈ្មោះ: **លោធរ សុខា** ហៅ ភឿ ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវបានឱ្យនៅ ថ្ងៃទី ១៨-៩-២០១២ ពីបទ រំលោភសេពសន្ថវៈ (ប៉ុនប៉ង) ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "ន" ចុះថ្ងៃទី ២៥-៦-២០១៣ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៥-ទណ្ឌិតឈ្មោះ: **ធីន អេម** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ២២-១០-២០១៤ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់ រយៈពេល ៤ ឆ្នាំ ចំពោះទោសដែលនៅសល់ព្យួរធម្មតា តាមអំណាចសាលក្រមលេខ ១៨ "ឈ" ចុះថ្ងៃទី ២១-៤-២០១៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៦-ទណ្ឌិតឈ្មោះ: **ហេង ប៊ុនសុខាតិ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ២៦-៧-២០១៤ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "ខ" ចុះថ្ងៃទី ០៥-៣-២០១៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៧-ទណ្ឌិតឈ្មោះ: **កែវ ឌុន្ទី** ហៅ ធី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានឱ្យនៅថ្ងៃទី ០២-០១-២០១២ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពរបស់ មនុស្សម្នាក់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាច សាលក្រមលេខ ៥២ "ច" ចុះថ្ងៃទី ១២-១១-២០១៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។



១៨-ទណ្ឌិតឈ្មោះ: **ជាន ចិត្ត** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-១០-២០១៤ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ “ង” ចុះថ្ងៃទី ០២-៤-២០១៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៩-ទណ្ឌិតឈ្មោះ: **ស្រេង ធឿន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-១២-២០១០ ពីបទ រំលោភសេពសន្ថវៈដែលមានស្ថានទម្ងន់ទោសទាក់ទងទៅ នឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០ “យ” ចុះថ្ងៃទី ១៨-៨-២០១១ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

២០-ទណ្ឌិតឈ្មោះ: **ជិន វ៉ាន់ម៉ូ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៥-២០១៣ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ “ក្រ.V.ច” ចុះថ្ងៃទី ៣០-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

២១-ទណ្ឌិតឈ្មោះ: **សំ រ៉ែន** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៤-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៤ ក្រVI “ញ” ចុះថ្ងៃទី ៣០-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

២២-ទណ្ឌិតឈ្មោះ: **ម៉ុញ ម៉ៅ** ហៅ ដា ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ១៧-១២-២០១៣ ពីបទ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៧ ក.ប២ “ខ” ចុះថ្ងៃទី ០២-៥-២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ។

២៣-ទណ្ឌិតឈ្មោះ: **ចាន់ ការ** ហៅ វ៉ា ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-១២-២០១២ ពីបទ សញ្ជាតិកម្មមានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលដីកា លេខ ៩១ “ក្រII.ប” ចុះថ្ងៃទី ០២-១២-២០១៥ របស់សាលាឧទ្ធរណ៍ ។

**មាត្រា ២** : ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៩ខែ ឱ្យទណ្ឌិតចំនួន ០៩នាក់ ក្នុងឱកាសបុណ្យពិសាខបូជា ឆ្នាំ២០១៧ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេល រងទោសក្នុងពន្ធនាគារកន្លងមកដូចមានរាយឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ: **ឡឿ វាយ** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៩-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “យ” ចុះថ្ងៃទី ០៥-៨-២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

២-ទណ្ឌិតឈ្មោះ: **មួន ណោន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-១២-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “គ” ចុះថ្ងៃទី ២១-៨-២០១២ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



៣-ទណ្ឌិតឈ្មោះ: **ជុំ ឆៀន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-១២-២០១១ ពីបទ ប៉ុនប៉ងឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ឈ” ចុះថ្ងៃទី ១៨-១២-២០១២ របស់សាលាដំបូងខេត្តព្រៃវែង ។

៤-ទណ្ឌិតឈ្មោះ: **ឈៀន ទិត្យ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៤-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ “ជ” ចុះថ្ងៃទី ០១-៩-២០១០ របស់សាលាឧទ្ធរណ៍ ។

៥-ទណ្ឌិតឈ្មោះ: **វង់ ម៉ាម៉** ហៅ រឿង ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០១-២០០៩ ពីបទ អំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៦ ក្រ.IV “ច” ចុះថ្ងៃទី ២៤-៣-២០១៤ របស់សាលាឧទ្ធរណ៍ ។

៦-ទណ្ឌិតឈ្មោះ: **ញៀន ចិន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៨-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ “ង” ចុះថ្ងៃទី ០៨-១២-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៧-ទណ្ឌិតឈ្មោះ: **ជុំ ជន** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២០ “ក្រ.VIសវ” ចុះថ្ងៃទី ០៦-០២-២០១២ របស់សាលាឧទ្ធរណ៍ ។

៨-ទណ្ឌិតឈ្មោះ: **ឌី ម៉ែវ** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “គ” ចុះថ្ងៃទី ០៩-៦-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៩-ទណ្ឌិតឈ្មោះ: **ជុំ ម៉ុក** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-១១-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ខ” ចុះថ្ងៃទី ២១-០១-២០០៩ របស់សាលាដំបូងខេត្តតាកែវ ។



**មាត្រា ៣ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ១២ខែ ឱ្យទណ្ឌិតចំនួន ០៣នាក់ ក្នុងឱកាសបុណ្យពិសាខបូជា ឆ្នាំ២០១៧ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេល រងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **ចាប វ៉ែន** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៤-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៣ "ង" ចុះថ្ងៃទី ២១-១០-២០០៨ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២-ទណ្ឌិតឈ្មោះ **ភោគ សាម៉ុល** ហៅ គោ ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-១១-២០០៧ ពីបទ រំលោភសេពសន្ថវៈលើនារីភេទ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "ខ" ចុះថ្ងៃទី ០៧-៩-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣-ទណ្ឌិតឈ្មោះ **នាយ វ៉ែន** ហៅ ហ៊ឹម ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-១០-២០០៣ ពីបទ ធ្វើមនុស្សឃាតដោយគិតទុកជាមុន និងប៉ុនប៉ងធ្វើមនុស្សឃាត ដោយគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៣ ចុះថ្ងៃទី ១៨-១០-២០០៦ របស់តុលាការកំពូល ។

**មាត្រា ៤ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

២១៧.១៧០៥.៤៤៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧



លេខ: ៤៤២ ស.ណ

សំណៅដល់មហាអគ្គនាយកដ្ឋានការចែកចាយ

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៥១៧/៤៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជណាម**

នូវ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

ចំពោះ

កញ្ញា **ដាង សុខឡៃ**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ. ១៧០៥.៤៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧

លេខ: ៤៥០ ស.ណ

សំណេរដែលមានអត្ថបទសម្រាប់ប្រើប្រាស់  
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ហាន លានហ៊ី** (HAN LIANHE) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៦១ នៅខេត្តហ៊ីប៉ូ សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរមកជាឈ្មោះ **ហាន ភឿក** "HAN KOEURK" ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព.រ. ១៧/០៦/៤៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៤ ស.ណ  
សំណៅដែលមានកម្រិតជាអនុវត្តន៍  
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

**តែងតាំង :**

លោក **សូ សេត**

ជា

**ឧកញ៉ា**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ព.ស. ១៧១៦. ៤៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៥ ស.ណ

សំណៅដែលមានន័យជាការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/ ៤៤២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

**ត្រាស់បង្គាប់**

**តែងតាំង :**

**លោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា**

**ជា**

**ឧកញ៉ា**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣៧.១៧០៦.៤៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៦ ស.ណ

**សំណៅដែលមានកម្លាំងជាការចែកចាយ**  
**រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧**  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**ស៊ុយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាក់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាកូមិន្ទ ៖

**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ**

-ឧត្តមសេនីយ៍ក្រី	<b>សៀ គុនី</b>	អត្តលេខ ០៣៦៤៣០
------------------	----------------	----------------

**ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ក្រី**

១-វរសេនីយ៍ឯក	<b>ពង្ស សាវិន្ទ</b>	អត្តលេខ ០០៥២៣៩
២-វរសេនីយ៍ឯក	<b>សេង មហា</b>	អត្តលេខ ០០៤១៤២
៣-វរសេនីយ៍ឯក	<b>លី សាត់សាយ</b>	អត្តលេខ ០៤៦០៣៧
៤-វរសេនីយ៍ឯក	<b>ឡឺក សាហាន</b>	អត្តលេខ ០០២៥៦៩
៥-វរសេនីយ៍ឯក	<b>ខេន សុវណ្ណ</b>	អត្តលេខ ០២០៤៥៨
៦-វរសេនីយ៍ឯក	<b>ពូ ជានី</b>	អត្តលេខ ០១២៤៦១
៧-វរសេនីយ៍ឯក	<b>ធីម សំអុល</b>	អត្តលេខ ០០២៦១៨
៨-វរសេនីយ៍ឯក	<b>គង់ ធីនី</b>	អត្តលេខ ០០៤៥៥៦
៩-វរសេនីយ៍ឯក	<b>ជុំ សុជិត</b>	អត្តលេខ ០០១៧១៧
១០-វរសេនីយ៍ឯក	<b>ថាន់ ភារាតុម</b>	អត្តលេខ ០២៣៥៧៣
១១-វរសេនីយ៍ឯក	<b>ឈាន សុច</b>	អត្តលេខ ០០២៥៧២



១២-វសេនីយ៍ឯក	ឃុំ	អំពៅ	អត្តលេខ ០២០៥៩៨
១៣-វសេនីយ៍ឯក	ម៉េង	ស្រីស	អត្តលេខ ១៦៧៥៣៨
១៤-វសេនីយ៍ឯក	គង់	ចាន់វ័ន្ត	អត្តលេខ ០១១៣២២
១៥-វសេនីយ៍ឯក	គ្រឹះ	យុទ្ធសុណា	អត្តលេខ ០០៣៣៧៣
១៦-វសេនីយ៍ឯក	យីម	លីក្ខណា	អត្តលេខ ២៣១៨៤៧
១៧-វសេនីយ៍ឯក	យ៉ា	ឌីណា	អត្តលេខ ១៤៤៣៩០


មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

លេខ: ០១៧៦.៤៤៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៩២ ស.ណ  
 សំណៅដែលមានកម្រិតការចែកចាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឡូសព្រះរាជទាន**

ដូរ

ក-ភ្ញៀវឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ បរិវេណៈ

- ១- ព្រះធម្មញ្ញាណ ប៊ុន ចំរើន
- ២- ឧបាសិកា ជាត ថាវី

ខ-ភ្ញៀវឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ បរិវេណៈ

- ១- ព្រះគ្រូសោភ័ណវិមល ធីត សុគន្ធ
- ២- ឧបាសិកា កៅ ប៊ុនសេង
- ៣- លោក ពោធិ៍ សាម៉េន
- ៤- លោក ឡាយ អ៊ុយ
- ៥- ឧបាសិកា ជៀង ចូនហ៊ុយ
- ៦- លោក ធីត អុន

គ-ភ្ញៀវឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ ធិបតី

- ១- វេលេនីយ៍ឯក ស៊ុម សំរោត
- ២- លោក អ៊ុច សុខុម
- ៣- ឧបាសិកា អុន ញី
- ៤- លោក ប្រាក់ ដំន
- ៥- ឧបាសិកា លី ប៊ុនស៊ុត
- ៦- ឧបាសិកា ហុន សាតុដ
- ៧- លោក ថោង ចាន់
- ៨- លោក លុយ ធីនា

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

០៧៧.១៧០៦.៤៤៤

លេខ: ៤៤១ ស.ណ  
សំណៅដែលបានកម្រិតជាអន្តរាគមន៍  
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧

សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

មាត្រា១ : តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ០២រូប មានឋានៈស្មើអគ្គនាយក ដោយមិនយកប្រាក់បៀវត្ស៖

- ១-ឯកឧត្តម **ណុយ ណារ៉ា**
- ២-ឯកឧត្តម **ជុន ចាន់នា**

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣.១៧០៦.៤៥០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៧ ស.ណ  
 សំណៅនៃលេខមានភូមិជាតិសាសនាខេមរារដ្ឋរាស្ត្រ  
 រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ី ឌី ឌី



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១០ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តាំងស៊ីប ដល់មន្ត្រីរាជការ ៤៥ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ៖

- |                                |            |             |
|--------------------------------|------------|-------------|
| ១- លោក <b>ម៉ិច សុជាត្រុត</b>   | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ២- លោក <b>វីរិក ប័ន្ទរដ្ឋា</b> | អនុមន្ត្រី | ថ្នាក់លេខ ៤ |



៣- លោក នែម ភារា	អនុម្បន្តិ	ថ្នាក់លេខ ៤
៤- លោក សយ ចំណាម៉	អនុម្បន្តិ	ថ្នាក់លេខ ៤
៥- លោក សែម សេរីវុទ្ធ	អនុម្បន្តិ	ថ្នាក់លេខ ៤
៦- លោក សរ សីហា	អនុម្បន្តិ	ថ្នាក់លេខ ៤
៧- លោក គឹម ស៊ីដារ៉ា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨- លោក ស្នួន គឹមស្រេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៩- លោក ជាង គឹមស្រីន	អនុម្បន្តិ	ថ្នាក់លេខ ៤
១០- លោក ហ្វាយ គឹមហ្វួន	អនុម្បន្តិ	ថ្នាក់លេខ ៤
១១- លោក ចន ប៊ុនវិទ្ធី	អនុម្បន្តិ	ថ្នាក់លេខ ៤
១២- លោក ពិន មុនីថាវរ្យ	អនុម្បន្តិ	ថ្នាក់លេខ ៤
១៣- លោក ឃុន ឧត្តមវង្សវិចិត្រ	អនុម្បន្តិ	ថ្នាក់លេខ ៤
១៤- លោក ណាង ចាន់ថន	អនុម្បន្តិ	ថ្នាក់លេខ ៤
១៥- លោក ហ៊ិន សាម៉ុយ	អនុម្បន្តិ	ថ្នាក់លេខ ៤
១៦- លោក នៅ ធាន	អនុម្បន្តិ	ថ្នាក់លេខ ៤
១៧- លោក ឡាយ វិឡា	អនុម្បន្តិ	ថ្នាក់លេខ ៤
១៨- លោក ហ៊ុំ បញ្ញា	អនុម្បន្តិ	ថ្នាក់លេខ ៤
១៩- លោក នន សុភារៈ	អនុម្បន្តិ	ថ្នាក់លេខ ៤
២០- លោក ហួត វណ្ណៈវណ្ណៈ	អនុម្បន្តិ	ថ្នាក់លេខ ៤
២១- លោក សំ ពិសិដ្ឋ	អនុម្បន្តិ	ថ្នាក់លេខ ៤
២២- លោក លី ហេងសុវណ្ណ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៣- លោក នួន ពុទ្ធា	អនុម្បន្តិ	ថ្នាក់លេខ ៤
២៤- លោក នេង សំបូរ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៥- លោក ជុំ ពិសិដ្ឋ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៦- លោក ចាន់ ប៊ុនវិជិត	អនុម្បន្តិ	ថ្នាក់លេខ ៤
២៧- លោក ខួត ឡង់ឌី	អនុម្បន្តិ	ថ្នាក់លេខ ៤
២៨- លោក ធាន សិលា	អនុម្បន្តិ	ថ្នាក់លេខ ៤
២៩- លោក ប្រាជ្ញ ព្រុយឃុន	អនុម្បន្តិ	ថ្នាក់លេខ ៤



៣០- លោក លឹម ស៊ី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣១- លោក ហែម ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
៣២- លោក សំ សំណាង	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៣- លោកស្រី កែត ប័ន្តធានី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៤- លោកស្រី យស សិទ្ធា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៥- លោកស្រី ឡុច សុខណាង	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៦- លោកស្រី ទេព វិហារក្រី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៧- លោកស្រី ប័ន្ត ស្មីពេជ្រ	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៨- លោកស្រី សុខ សុភ័ក្រនេត្រា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៩- លោកស្រី ឌុយ ឆនី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤០- លោកស្រី យុទ មុយ	អនុមន្ត្រី	ថ្នាក់លេខ ៤
៤១- លោកស្រី សរ លក្ខិណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤២- លោកស្រី ជាតិ សុមិនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៣- លោកស្រី ឌឹម ធាវ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៤- លោកស្រី សេង ស្រីល័ក្ខ	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៥- លោកស្រី ឌឹម ចន្ទន្ទា	អនុមន្ត្រី	ថ្នាក់លេខ ៤

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នៃរាជក្រឹត្យ**

៣១៧.១៧០៦.៤៥១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៥៦ ស.ណ  
សំណេរនៃលេខាធិការនៃការិយាល័យ  
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវកងកម្លាំងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រើង ឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

**ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍នោ**

- ១-លោកឧត្តមសេនីយ៍ត្រី **ឃ្មើន ចាន់ដារ៉ា** អត្តលេខ ០១៤១៦
- ២-លោកឧត្តមសេនីយ៍ត្រី **ស្វាយ ពុទ្ធិសារា** អត្តលេខ ០៤២៥៨
- ៣-លោកឧត្តមសេនីយ៍ត្រី **ចុន សុខខេង** អត្តលេខ ៣១១០២
- ៤-លោកស្រីឧត្តមសេនីយ៍ត្រី **ស៊ឹម ស៊ីហាង** អត្តលេខ ៧៨១៥៦ ។

**ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី**

- ១-លោកវរសេនីយ៍ឯក **លឹម សំណាង** អត្តលេខ ៥៣៨១៣
- ២-លោកវរសេនីយ៍ឯក **អ៊ុន ប៊ុនសិត** អត្តលេខ ៦១០៩២
- ៣-លោកវរសេនីយ៍ឯក **ចឿ ចន្ទា** អត្តលេខ ០៥៣៤៤
- ៤-លោកវរសេនីយ៍ឯក **គឹម យ៉ាឌី** អត្តលេខ ៦៧៩១៨
- ៥-លោកវរសេនីយ៍ឯក **ខែម សាម៉េន** អត្តលេខ ៣២៥៣៦ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ១១០៦/៤៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៩ ស.ណ  
 សំណាងលេខនៃសម្តេចអគ្គមហាសេនាបតីតេជោ  
 រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៧  
 អគ្គលេខាធិការរង្វាស់នគរបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៦១៧/៤៤៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្លើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- ឧត្តមសេនីយ៍ទោ **ម៉ៅ ជិន្យល** អត្តលេខ ០២០០
- ២- ឧត្តមសេនីយ៍ទោ **មូង សុឆា** អត្តលេខ ០៦៧៨
- ៣- ឧត្តមសេនីយ៍ទោ **យ៉ាង ណារ៉ែន** អត្តលេខ ០១៣៩៣
- ៤- ឧត្តមសេនីយ៍ទោ **ឡាយ ម៉ីនថន** អត្តលេខ ០៣៦៩៥
- ៥- ឧត្តមសេនីយ៍ទោ **អ៊ុយ ធន** អត្តលេខ ០៣៨៣៧
- ៦- ឧត្តមសេនីយ៍ទោ **ថន ម៉ុង** អត្តលេខ ៦១៧៣១ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣.១៧០៦.៤៤៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៤ ស.ណ  
 សំណៅជ្រលមានកម្លោះការបែកផ្សាយ  
 រាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល

**សយ សុខា**



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៧១... អនក្រ. បក

**អនុក្រឹត្យ**  
**ស្តីពី**

**ការកាត់ដីទំហំ ៥៩,៣៦ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញដីកម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រធានកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែកក្រុមហ៊ុនជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារពេលខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៨២/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**សម្រេច**

**មាត្រា ១ :** ត្រូវបានកាត់ផ្ទៃដីទំហំ ៥៩,៣៦ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជា ដី ឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះដាក់ស្តែងទំហំ ៥៦,០២ ហិកតា និងផ្ទៃដីទំហំ ៣,៣៤ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ (១) និង(២) នៃអនុក្រឹត្យនេះ ។

**មាត្រា ២ :** ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ ចំនួន ២១០ គ្រួសារ នៅភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៣ :** ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ២៥៣ ក្បាលដី ជូនប្រជាពលរដ្ឋ ២១០ គ្រួសារ ស្ថិតនៅភូមិក្រាំង ស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៤ :** ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវ កាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

**មាត្រា ៥ :** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៦ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧




**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល ៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធ នៃអង្គការសហប្រជាជាតិ... ឆ្នាំ២០១៧... ស្តីពីការកាត់ទម្រង់ផ្ទៃដីសម្រាប់ ៤៩.៧៦ហិកតា យោងតាមផែនទីស្រោចស្រព និងផែនទីប្រែប្រួលទ្រទ្រង់សម្រាប់ស្រែចម្ការ ២១០គ្រួសារ ទម្រង់ផ្ទៃដីស្រែ ៤៦.០២ហិកតា ដែលបានកាត់កាច់ ធ្វើប្រែប្រួល និងស្ថិតនៅក្នុងស្រុកស្រែចម្ការ និងស្ថិតនៅក្នុងខេត្តស្រះស្រព



លេខ... ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លេខ... ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លេខ... ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



មាត្រដ្ឋាន 1:7,000  
 400  
 200  
 0  
 Meters  
 Coordinate System : UTM , Zone : 48N  
 Horizontal Datum : WGS\_84 , Grid : 200m

សញ្ញាសម្គាល់	
▲	ភូមិ
○	សាលារៀន
□	សាលាប្រឹក្សា
—	ស្រះ/អូរ/មេឃឹក/ដីស្រែ
---	ផ្លូវស្រូវ
—	ផ្លូវថ្នល់
—	ផ្លូវដែក
—	ប្រព័ន្ធស្រោចស្រព
—	ប្រព័ន្ធបណ្តាញទឹកស្អាត
—	ប្រព័ន្ធបណ្តាញទឹកស្រព
—	ប្រព័ន្ធបណ្តាញទឹកស្រព
—	ប្រព័ន្ធបណ្តាញទឹកស្រព
—	ប្រព័ន្ធបណ្តាញទឹកស្រព
—	ប្រព័ន្ធបណ្តាញទឹកស្រព

កាតាឯកប្រតិបត្តិការ

Projection UTM, Zone 48N, Datum WGS 84


Table with columns ID, X, Y, ID, X, Y, ID, X, Y, ID, X, Y, ID, X, Y, ID, X, Y, ID, X, Y. Rows are grouped by (I), (II), (III), and (IV).

ឧបសគ្គនៃ... ចំណុចនិយាមការត្រួត ដែលស្នើសុំការកែប្រែព័ត៌មានលើផ្ទៃដី ២០០២ និងផ្ទៃសុទ្ធយោគសាស្ត្រស្របច្រកស្រូវស្រែចំការ... ត្រូវបានស្នើសុំដោយ ប្រជាជនស្រុកស្រែចំការ... ត្រូវបានស្នើសុំដោយ ប្រជាជនស្រុកស្រែចំការ...

ស្រី ណាល ឈ្មោះ... ភ្នំស្រី ណាល

លោក... ឈ្មោះ... ភ្នំស្រី ណាល បានឃើញ និងពិនិត្យត្រឹមត្រូវ កំពុងស្នើសុំ... ភ្នំស្រី ណាល

លោក... ឈ្មោះ... ភ្នំស្រី ណាល បានឃើញ និងឯកភាព កំពុងស្នើសុំ... ភ្នំស្រី ណាល





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៧២... អ.ន.ក. បក

**អនុក្រឹត្យ  
ស្តីពី**

**ការកាត់ដីសរុបទំហំ ៤,៦៦ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មេឃ្លាដីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែកកេរ្តិ៍ឈ្មោះជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែ សម្រួលសមាសភាពរាជរដ្ឋាភិបាល



- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារព័ត៌មានលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៨១/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**សម្រេច**

**មាត្រា ១ :** ត្រូវបានកាត់ផ្ទៃដីទំហំ ៤,៦៦ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះដាក់ស្តែង ទំហំ ៤,៥៩ ហិកតា និងផ្ទៃដីទំហំ ០,០៧ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិអូរសំបូរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ(១) និង(២) នៃអនុក្រឹត្យនេះ ។

**មាត្រា ២ :** ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋចំនួន ១១ គ្រួសារ នៅ ភូមិអូរសំបូរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៣ :** ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ១៨ ក្បាលដី ជូនប្រជាពលរដ្ឋ ១១ គ្រួសារ ស្ថិតនៅ ភូមិអូរសំបូរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៤ :** ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។



**មាត្រា ៥ :** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៦ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។


ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការ រាជរដ្ឋាភិបាល
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៦
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

**ឧបសម្ព័ន្ធ ព្រះរាជាណាចក្រកម្ពុជា**  
**ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**  
**អគ្គនាយកដ្ឋានពន្លត់រាំងស្ងួត**  
**អគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស**  
**ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
**អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
**អគ្គនាយកដ្ឋានស្ថិតភាព និងសហប្រតិបត្តិការអន្តរជាតិ**  
**អគ្គនាយកដ្ឋានស្ថិតភាព និងសហប្រតិបត្តិការអន្តរជាតិ**  
**អគ្គនាយកដ្ឋានស្ថិតភាព និងសហប្រតិបត្តិការអន្តរជាតិ**



កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧  
 ប្រធានក្រុមការងារ

*(Signature)*  
**សំណាល**

លេខ: ២៤៧/២០១៧ បណ  
 ប្រធានក្រុមការងារ  
 កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧  
 ប្រធានក្រុមការងារ  
 កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧  
**សំណាល**

លេខ: ២៤៧/២០១៧ បណ  
 ប្រធានក្រុមការងារ  
 កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧  
**សំណាល**

ខ្មែរសង្គម... ដំណើរការ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ស្នើសុំ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ស្នើសុំ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងចំណុចនិយាមកា

Projection UTM, Zone 48N, Datum WGS 84

(I)						(II)					
ID	X	Y	ID	X	Y	ID	X	Y	ID	X	Y
1	445036	1257201	32	445085	1257016	1	445036	1257201	32	445085	1257016
2	445025	1257183	33	445087	1257070	2	445025	1257183	33	445087	1257070
3	445010	1257136	34	445090	1257085	3	445010	1257136	34	445090	1257085
4	445000	1257088	35	445092	1257100	4	445000	1257088	35	445092	1257100
5	444998	1256980	36	445096	1257099	5	444998	1256980	36	445096	1257099
6	444936	1256920	37	445112	1257096	6	444936	1256920	37	445112	1257096
7	444929	1256924	38	445135	1257097	7	444929	1256924	38	445135	1257097
8	444927	1256912	39	445135	1257099	8	444927	1256912	39	445135	1257099
9	444927	1256913	40	445140	1257099	9	444927	1256913	40	445140	1257099
10	444979	1256898	41	445146	1257103	10	444979	1256898	41	445146	1257103
11	444989	1256896	42	445151	1257110	11	444989	1256896	42	445151	1257110
12	444989	1256896	43	445151	1257132	12	444989	1256896	43	445151	1257132
13	445011	1256890	44	445147	1257135	13	445011	1256890	44	445147	1257135
14	445016	1256896	45	445132	1257139	14	445016	1256896	45	445132	1257139
15	445087	1256883	46	445112	1257141	15	445087	1256883	46	445112	1257141
16	445125	1256872	47	445092	1257144	16	445125	1256872	47	445092	1257144
17	445119	1256842	48	445094	1257169	17	445119	1256842	48	445094	1257169
18	445120	1256842	49	445117	1257168	18	445120	1256842	49	445117	1257168
19	445120	1256842	50	445119	1257188	19	445120	1256842	50	445119	1257188
20	445121	1256842	51	445119	1257191	20	445121	1256842	51	445119	1257191
21	445168	1256835				21	445168	1256835			
22	445168	1256867	52	445264	12568319	22	445168	1256867	52	445264	12568319
23	445197	1256865	53	445239	1256824	23	445197	1256865	53	445239	1256824
24	445200	1256886	54	445196	1256831	24	445200	1256886	54	445196	1256831
25	445174	1256891	55	445189	1256828	25	445174	1256891	55	445189	1256828
26	445125	1256898	56	445156	1256175	26	445125	1256898	56	445156	1256175
27	445076	1256909	57	445166	1256165	27	445076	1256909	57	445166	1256165
28	445075	1256925	58	445176	1256164	28	445075	1256925	58	445176	1256164
29	445074	1256942	59	445200	1256164	29	445074	1256942	59	445200	1256164
30	445072	1256976	60	445225	1256161	30	445072	1256976	60	445225	1256161
31	445071	1257016	61	445259	1256272	31	445071	1257016	61	445259	1256272



កំពង់ស្ពឺ ថ្ងៃទី... ខែ... ឆ្នាំ២០១៧  
ប្រធានក្រុមវាស់វែង

សំណុំ  
លេខ... ខណ្ឌ... ជនបល្ល័ង្ក  
បានឃើញ និងពិនិត្យត្រឹមត្រូវ  
កំពង់ស្ពឺ ថ្ងៃទី... ខែ... ឆ្នាំ២០១៧  
ប្រធានក្រុមវាស់វែង និងពិនិត្យ



សំណុំ  
លេខ... ខណ្ឌ... ជនបល្ល័ង្ក  
បានឃើញ និងពិនិត្យត្រឹមត្រូវ  
កំពង់ស្ពឺ ថ្ងៃទី... ខែ... ឆ្នាំ២០១៧  
ប្រធានក្រុមវាស់វែង និងពិនិត្យ



សំណុំ  
លេខ... ខណ្ឌ... ជនបល្ល័ង្ក  
បានឃើញ និងពិនិត្យត្រឹមត្រូវ  
កំពង់ស្ពឺ ថ្ងៃទី... ខែ... ឆ្នាំ២០១៧  
ប្រធានក្រុមវាស់វែង និងពិនិត្យ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤៤៧៩ បក

**អនុក្រឹត្យ  
ស្តីពី**

**ការកាត់ដីទំហំ ៨៥,៩៦ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បេញដីកម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែកក្រុមហ៊ុនកសិសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិកម្មសិទ្ធិលើក្បាលដី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែ សម្រួលសមាសភាពរាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារាចរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៨៣/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**សម្រេច**

**មាត្រា ១ :** ត្រូវបានកាត់ផ្ទៃដីទំហំ ៨៥,៩៦ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជា ដី ឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះដាក់ស្តែងទំហំ ៨៣,៩៦ ហិកតា និងផ្ទៃដីទំហំ ២,០០ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកប៉ុក ឃុំធម្មតាអរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ (១) និង (២) នៃអនុក្រឹត្យនេះ ។

**មាត្រា ២ :** ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ ចំនួន ១៥៧ គ្រួសារ នៅ ភូមិព្រែកប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៣ :** ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ២១៦ ក្បាលដី ជូនប្រជាពលរដ្ឋ ១៥៧ គ្រួសារ ស្ថិតនៅភូមិព្រែក ប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

**មាត្រា ៤ :** ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវ កាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

**មាត្រា ៥ :** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៦ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការ រាជរដ្ឋាភិបាល
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៦
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





ឧបសគ្គនៃ..... ចំណុចនិយាមកាត្រីដី ដែលស្តីពីការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ និងប្រើប្រាស់ដីសេដ្ឋកិច្ចស្រូវប្រើប្រាស់  
 ដើម្បីឱ្យមានការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ និងប្រើប្រាស់ដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ ដើម្បីឱ្យមានការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់  
 ក្នុងការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ និងប្រើប្រាស់ដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ ក្នុងការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់  
 ឱ្យមានការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ និងប្រើប្រាស់ដីសេដ្ឋកិច្ចស្រូវប្រើប្រាស់ ឱ្យមានការកាត់ចេញពីដីសេដ្ឋកិច្ចស្រូវប្រើប្រាស់

តារាងទិន្នន័យចំណុច

ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y
1	443302	125547	52	443453	1255065	103	443813	1254108	154	443725	1254570	205	443894	1255183	255	444020	1254818	304	444172	1255198																					
2	443257	1255644	53	443454	1255044	104	443813	1254101	155	443733	1254567	206	443894	1255188	256	444022	1254811	305	444171	1255197																					
3	443257	1255646	54	443470	1255019	105	443879	1254123	156	443743	1254567	207	443898	1255235	257	444016	1254783																								
4	443210	1255642	55	443496	1255002	106	443928	1254170	157	443743	1254567	208	443898	1255239	258	444051	1254783	306	444282	1255383																					
5	443211	1255629	56	443594	1254983	107	444033	1254138	158	443882	1254627	209	443890	1255290	259	444104	1254793	307	444292	1255479																					
6	443212	1255611	57	443576	1254964	108	444033	1254123	159	443882	1254642	210	443941	1255290	260	444104	1254793	308	444298	1255492																					
7	443205	1255608	58	443591	1254950	109	444108	1254171	160	443882	1254658	211	443929	1255294	261	444143	1254747	309	444297	1255485																					
8	443128	1255602	59	443598	1254941	110	444112	1254194	161	443882	1254676	212	443919	1255292	262	444180	1254744	310	444295	1255416																					
9	443128	1255591	60	443627	1254991	111	444118	1254238	162	443737	1254678	213	443815	1255327	263	444181	1254814	311	444293	1255395																					
10	443102	1255589	61	443642	1254987	112	444118	1254248	163	443748	1254678	214	443815	1255331	264	444181	1254832	312	444240	1255370																					
11	443098	1255510	62	443684	1254928	113	444141	1254241	164	443763	1254681	215	443815	1255370	265	444192	1254892	313	444240	1255370																					
12	443082	1255508	63	443682	1254925	114	444150	1254253	165	443767	1254681	216	443815	1255378	266	444173	1254893	314	444239	1255369																					
13	443092	1255505	64	443682	1254922	115	444202	1254233	166	443824	1254685	217	443815	1255448	267	444167	1254895	315	444239	1255369																					
14	443052	1255592	65	443843	1254731	116	444208	1254252	167	443846	1254680	218	443815	1255456	268	444169	1254914	316	444229	1255381																					
15	443031	1255591	66	443879	1254725	117	444169	1254257	168	443854	1254680	219	443815	1255448	269	444169	1254920	317	444224	1255385																					
16	443027	1255594	67	443872	1254699	118	444146	1254272	169	443882	1254684	220	443815	1255428	270	444157	1254938	318	444201	1255346																					
17	443027	1255598	68	443875	1254699	119	444152	1254272	170	443882	1254684	221	443815	1255428	271	444157	1254938	319	444201	1255346																					
18	443031	1255598	69	443879	1254722	120	444131	1254286	171	443815	1254684	222	443815	1255448	272	444108	1254885	320	444200	1255320																					
19	443031	1255598	70	443882	1254701	121	444104	1254292	172	443815	1254684	223	443815	1255448	273	444108	1254885	321	444232	1255307																					
20	443001	1255624	71	443190	1254717	122	444101	1254318	173	443815	1254684	224	443815	1255448	274	444108	1254885	322	444242	1255322																					
21	442971	1255624	72	443198	1254687	123	444116	1254318	174	443748	1254684	225	443815	1255448	275	444109	1254885	323	444253	1255335																					
22	442968	1255592	73	443297	1254588	124	444120	1254335	175	443748	1254684	226	443815	1255448	276	444123	1254885	324	444253	1255343																					
23	442967	1255573	74	443320	1254606	125	444174	1254330	176	443762	1254684	227	443815	1255489	277	444123	1254885	325	444256	1255354																					
24	442965	1255557	75	443353	1254575	126	444172	1254334	177	443767	1254684	228	443815	1255504	278	444104	1254885	326	444256	1255354																					
25	442961	1255532	76	443309	1254522	127	444212	1254304	178	443791	1254684	229	443815	1255522	279	444098	1254885	327	444256	1255354																					
26	442954	1255516	77	443431	1254412	128	444317	1254452	179	443815	1254684	230	443815	1255553	280	444096	1254885	328	444256	1255354																					
27	442956	1255503	78	443467	1254417	129	444317	1254452	180	443815	1254684	231	443815	1255553	281	444096	1254885	329	444256	1255354																					
28	443000	1255500	79	443251	1254425	130	444225	1254481	181	443815	1254684	232	443815	1255525	282	444095	1254885	330	444256	1255354																					
29	443018	1255497	80	443214	1254364	131	444220	1254520	182	443815	1254684	233	443815	1255519	283	444138	1254885	331	444256	1255354																					
30	443031	1255487	81	443212	1254346	132	444179	1254518	183	443815	1254684	234	443815	1255510	284	444157	1254885	332	444256	1255354																					
31	443042	1255474	82	443169	1254272	133	444082	1254540	184	443815	1254684	235	443815	1255508	285	444157	1254885	333	444256	1255354																					
32	443061	1255437	83	443149	1254172	134	444026	1254559	185	443815	1254684	236	443815	1255514	286	444153	1254885	334	444256	1255354																					
33	443073	1255414	84	443199	1254156	135	443943	1254624	186	443815	1254684	237	443815	1255524	287	444134	1254885	335	444256	1255354																					
34	443078	1255393	85	443195	1254151	136	443953	1254666	187	443815	1254684	238	443815	1255534	288	444134	1254885	336	444256	1255354																					
35	443094	1255351	86	443254	1254088	137	443979	1254682	188	443815	1254684	239	443815	1255544	289	444174	1254885	337	444256	1255354																					
36	443108	1255301	87	443322	1254026	138	443988	1254630	189	443815	1254684	240	443815	1255554	290	444196	1254885	338	444256	1255354																					
37	443106	1255273	88	443369	1254063	139	443982	1254630	190	443815	1254684	241	443815	1255562	291	444199	1254885	339	444256	1255354																					
38	443116	1255254	89	443352	1254040	140	443982	1254589	191	443815	1254684	242	443815	1255572	292	444247	1254885	340	444256	1255354																					
39	443137	1255231	90	443405	1254015	141	443982	1254519	192	443815	1254684	243	443815	1255582	293	444247	1254885	341	444256	1255354																					
40	443149	1255201	91	443414	1254004	142	443982	1254487	193	443815	1254684	244	443815	1255592	294	444245	1254885	342	444256	1255354																					
41	443164	1255182	92	443493	1254099	143	443982	1254445	194	443815	1254684	245	443815	1255602	295	444245	1254885	343	444256	1255354																					
42	443208	1255202	93	443466	1254141	144	443979	1254427	195	443815	1254684	246	443815	1255603	296	444244	1254885	344	444256	1255354																					
43	443214	1255199	94	443479	1254136	145	443979	1254431	196	443815	1254684	247	443815	1255604	297	444243	1254885	345	444256	1255354																					
44	443259	1255179	95	443513	1254136	146	443979	1254431	197	443815	1254684	248	443815	1255604	298	444242	1254885	346	444256	1255354																					
45	443301	1255157	96	443597	1254149	147	443982	1254473	198	443815	1254684	249	443815	1255612	299	444242	1254885	347	444256	1255354																					
46	443301	1255137	97	443605	1254155	148	443982	1254476	199	443815	1254684	250	443815	1255622	300	444192	1254885	348	444256	1255354																					
47	443299	1255106	98	443613	1254201	149	443982	1254514	200	443815	1254684	251	443815	1255632	301	444183	1254885	349	444256	1255354																					
48	443324	1255099	100	443683	1254199	150	443982	1254568	202	443815	1254684	252	443815	1255642	302	444162	1254885	350	444256	1255354																					
50	443375	1255100	101	443745	1254243	152	443982	1254599	203	443815	1254684	253	443815	1255652	303	444157	1254885	351	444256	1255354																					
51	443454	1255096	102	443763	1254119	153	443984	1254577	204	443815	1254684	254	443815	1255662	304	444157	1254885	352	444256	1255354																					

កម្រិត... ២៥០១៧

ប្រធានក្រុមការងារ

*Samlis*

សំណុំ

លេខ... ២៥០១៧





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៥៥ ណ.អនក្រ.តត

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១ :** តែងតាំងលោកស្រី **ម៉ិង សុផានី** ជានាយិការងារវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៥៤៤.អនក្រ.ត. ៧៩

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយការងារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៅសាលាខេត្តតាកែវ ចំនួន ៧១រូប ដែលបានខិតខំ ប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

**ក- មេដាយមាសការងារ**

- ១-លោក **កាន់ វ៉ា** នាយកទីបាត់ការអន្តរវិស័យសាលាខេត្តតាកែវ
- ២-លោក **ខាន់ រឹត** អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តតាកែវ
- ៣-លោក **យស ចំណាន** អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តតាកែវ
- ៤-លោក **ចាន់ ចន់ផានិត** នាយករងទីបាត់ការហិរញ្ញវត្ថុសាលាខេត្តតាកែវ
- ៥-លោក **ស៊ីម សុទ្ធសម្រស់** នាយករងទីបាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តតាកែវ
- ៦-លោក **នេង ចន្ទា** នាយករងទីបាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ
- ៧-លោក **ឃឹម ស្រី** នាយករងទីបាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ
- ៨-លោកស្រី **ម៉ែន រតនា** នាយករងទីបាត់ការអន្តរវិស័យសាលាខេត្តតាកែវ
- ៩-លោក **ឃុត ម៉ិនធឿន** នាយករងទីបាត់ការអន្តរវិស័យសាលាខេត្តតាកែវ

- ១០-លោក **ជឹម វណ្ណជេត** ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្តតាកែវ
- ១១-លោក **មីន ហុនឌុន** ប្រធានការិយាល័យគណនេយ្យសាលាខេត្តតាកែវ
- ១២-លោកស្រី **អេម ផេង** អនុប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្តតាកែវ
- ១៣-លោក **សេង សារី** អនុប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្តតាកែវ
- ១៤-លោកស្រី **ជុំ បុត្រា** អនុប្រធានការិយាល័យរបៀប និងឯកសារសាលាខេត្តតាកែវ
- ១៥-លោក **ពេជ្រ មុជីវិណ្ណ** អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្តតាកែវ
- ១៦-លោក **ម៉ៅ ជិត** អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្តតាកែវ
- ១៧-លោក **វង់ សំរេង** អនុប្រធានការិយាល័យហិរញ្ញកិច្ចសាលាខេត្តតាកែវ
- ១៨-លោក **សេង គា** អនុប្រធានការិយាល័យហិរញ្ញកិច្ចសាលាខេត្តតាកែវ
- ១៩-លោក **ស្វាយ គឹមលី** អនុប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្តតាកែវ
- ២០-លោក **ហ៊ុន មនោ** មន្ត្រីសាលាខេត្តតាកែវ
- ២១-លោកស្រី **យួន សាខន** មន្ត្រីសាលាខេត្តតាកែវ ។

**ខ- មេធាវីស្រីក្រសួង**

- ១-លោកស្រី **គាំ ច័ន្ទមន្ត្រី** ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្តតាកែវ
- ២-លោកស្រី **ណុម សុវណ្ណ** អនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្តតាកែវ
- ៣-លោកស្រី **យឹម ស៊ីវុន** ប្រធានការិយាល័យវិនិយោគសាលាខេត្តតាកែវ
- ៤-លោកស្រី **យ៉ាង វិសាខា** អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្តតាកែវ
- ៥-លោក **ម៉ៅ ឌីណា** អនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្តតាកែវ
- ៦-លោក **អ៊ុន ម៉ីនច័ន្ទ** អនុប្រធានការិយាល័យផែនការសាលាខេត្តតាកែវ
- ៧-លោក **សួន សន** អនុប្រធានការិយាល័យផែនការសាលាខេត្តតាកែវ
- ៨-លោក **ម៉ែម វិចិត្រ** អនុប្រធានការិយាល័យគាំទ្រមូលដ្ឋានសាលាខេត្តតាកែវ
- ៩-លោក **យ៉ាង សិរីវុឌ្ឍ** អនុប្រធានការិយាល័យគណនេយ្យសាលាខេត្តតាកែវ
- ១០-លោក **និល ថា** មន្ត្រីសាលាខេត្តតាកែវ
- ១១-លោកស្រី **កែត សុយីម** មន្ត្រីសាលាខេត្តតាកែវ ។

**គ- មេធាវីស្រីក្រសួង**


- ១-លោក **ព្រហ្ម ម៉ីនថន** ប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្តតាកែវ
- ២-លោក **ម៉ុន សុខល់** ប្រធានការិយាល័យផែនការសាលាខេត្តតាកែវ
- ៣-លោកស្រី **អ៊ុន ម៉ីនច័ន្ទណារីន** ប្រធានការិយាល័យគាំទ្រមូលដ្ឋានសាលាខេត្តតាកែវ
- ៤-លោក **ហេង ច័ន្ទណារុន** ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្តតាកែវ
- ៥-លោកស្រី **ម៉ីន ត្រីម** អនុប្រធានការិយាល័យរបៀប និងឯកសារសាលាខេត្តតាកែវ
- ៦-លោក **ថៃ ណារ៉ា** អនុប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្តតាកែវ

៧-លោក <b>ស៊ិន សោភ័ណ</b>	អនុប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្តតាកែវ
៨-លោក <b>ស៊ី តិរេង្យ</b>	អនុប្រធានការិយាល័យគាំទ្រមូលដ្ឋានសាលាខេត្តតាកែវ
៩-លោក <b>ឆេង ចន្ទី</b>	អនុប្រធានការិយាល័យវិនិយោគសាលាខេត្តតាកែវ
១០-លោកស្រី <b>ជានី ច័ន្ទតារា</b>	អនុប្រធានការិយាល័យគណនេយ្យសាលាខេត្តតាកែវ
១១-លោក <b>ឌី ម៉ូងារី</b>	អនុប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តតាកែវ
១២-លោកស្រី <b>ស៊ីម វ៉ានី</b>	អនុប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តតាកែវ
១៣-លោក <b>លៅ ចន្ទា</b>	អនុប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្តតាកែវ
១៤-លោក <b>ឡាយ សុវិន្ទ</b>	អនុប្រធានការិ.គ្រប់គ្រងអភិវឌ្ឍ និងសំណង់សាលាខេត្តតាកែវ
១៥-លោក <b>គឹម មករា</b>	អនុប្រធានការិ.គ្រប់គ្រងអភិវឌ្ឍ និងសំណង់សាលាខេត្តតាកែវ
១៦-លោកស្រី <b>ផូ សុខស្រីនាង</b>	អនុ.ការិ.កិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្តតាកែវ
១៧-លោក <b>ហោ ថាគូ</b>	អនុ.ការិ.កិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្តតាកែវ
១៨-លោកស្រី <b>ឌឹម រតនា</b>	មន្ត្រីសាលាខេត្តតាកែវ
១៩-លោក <b>សរ ឧត្តម</b>	មន្ត្រីសាលាខេត្តតាកែវ
២០-លោក <b>ចេង មូរ៉ែន</b>	មន្ត្រីសាលាខេត្តតាកែវ
២១-លោក <b>ឃឿង សៅវិរៈ</b>	មន្ត្រីសាលាខេត្តតាកែវ
២២-លោកស្រី <b>សេង សុន្ទរី</b>	មន្ត្រីសាលាខេត្តតាកែវ
២៣-លោក <b>ឃុន ជិនឡុន</b>	មន្ត្រីសាលាខេត្តតាកែវ
២៤-លោកស្រី <b>អ៊ុក សោតា</b>	មន្ត្រីសាលាខេត្តតាកែវ
២៥-លោកស្រី <b>បាង គឹមឡុន</b>	មន្ត្រីសាលាខេត្តតាកែវ
២៦-លោកស្រី <b>ចាន់ សារុន</b>	មន្ត្រីសាលាខេត្តតាកែវ
២៧-លោកស្រី <b>អៀង ច័ន្ទធី</b>	មន្ត្រីសាលាខេត្តតាកែវ
២៨-លោកស្រី <b>ទេព សារឹម</b>	មន្ត្រីសាលាខេត្តតាកែវ
២៩-លោក <b>តែប សាឡើង</b>	មន្ត្រីសាលាខេត្តតាកែវ
៣០-លោក <b>យ៉ាក សែ</b>	មន្ត្រីសាលាខេត្តតាកែវ
៣១-លោកស្រី <b>ម៉ីន ឃឿង</b>	មន្ត្រីសាលាខេត្តតាកែវ
៣២-លោក <b>ព្រាម សំឡើង</b>	មន្ត្រីសាលាខេត្តតាកែវ
៣៣-លោក <b>សូ សម្បត្តិ</b>	មន្ត្រីសាលាខេត្តតាកែវ
៣៤-លោក <b>គាំ សុខខេង</b>	មន្ត្រីសាលាខេត្តតាកែវ
៣៥-លោក <b>គឹម ចាន់ឧឡុន</b>	មន្ត្រីសាលាខេត្តតាកែវ
៣៦-លោក <b>ហង់ សុភាព</b>	មន្ត្រីសាលាខេត្តតាកែវ
៣៧-លោក <b>សាយ ចន្ទន្ទៈ</b>	មន្ត្រីសាលាខេត្តតាកែវ

៣៨-លោក <b>ឈឹន លីម៉ង់</b>	មន្ត្រីសាលាខេត្តតាកែវ
៣៩-លោក <b>ជ័យ កក្កដា</b>	មន្ត្រីសាលាខេត្តតាកែវ ។

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ ✓  
**នាយករដ្ឋមន្ត្រី**  
  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៩/១៤.៧.៧៧.រក.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារកំណ្លា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

បំពាក់ **មេដាយមុនីសារកំណ្លា** ជូនលោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាល អភិបាល រងក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីពន្ធនាគារ និងស្មៀនសង្កាត់ នៃខេត្តបន្ទាយមានជ័យ ចំនួន ៣៥រូប ដែលបាន ខិតខំ ប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

**ក-គ្រឿងឥស្សរិយយស មុនីសារកំណ្លា ថ្នាក់ ធិបតី**

- ១-លោក **ឡុន ពុន** អភិបាលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
- ២-លោក **អែម សុខា** អភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ៣-លោក **ឃឹម ឃៀន** នាយករដ្ឋបាលសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

**ខ-គ្រឿងឥស្សរិយយស មុនីសារកំណ្លា ថ្នាក់ សេនា**

- ១-លោកជំទាវ **ម៉ុក ណាឌី** អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
- ២-លោក **អ៊ុន ស៊ីវាន** ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ
- ៣-លោក **សំរិទ្ធ អប់** អភិបាលរងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ



- ៤-លោក ស៊ុន ថានី អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ៥-លោក ជី សំនាង អភិបាលរងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ៦-លោកស្រី ហាម សំរោង អភិបាលរងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ៧-លោកស្រី និន គុក អភិបាលរងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ៨-លោក ម៉ែម ហ៊ាន អភិបាលរងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ៩-លោក ឃីម ឡើង នាយករងរដ្ឋបាលសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ១០-លោក ហ៊ុន សម្បត្តិ អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
- ១១-លោក ហៀង វិះ អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ ។

**គ-គ្រឿងឥស្សរិយយស មុនីសារាត៌ន្តា ថ្នាក់ អស្សម្មត្តិ**

- ១-លោក ម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ២-លោកស្រី វិញ្ញ ឆន្ទី អភិបាលរងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ៣-លោក អ៊ុក សំបាត់ អភិបាលរងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ៤-លោក អុំ នាន នាយករដ្ឋបាលសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
- ៥-លោក ខែន រិទ្ធី នាយករដ្ឋបាលសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
- ៦-លោក ខាត់ ឆា នាយករងរដ្ឋបាលសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ៧-លោក មិន និមល នាយករងរដ្ឋបាលសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
- ៨-លោក ឈឹម វ៉ាន់ដូង នាយករងរដ្ឋបាលសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ៩-លោក ឆែម សុខា នាយករងរដ្ឋបាលសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ១០-លោក អ៊ុន សុំណាត នាយករងរដ្ឋបាលសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ១១-លោក ដៅ អ៊ុន ប្រធានការិយាល័យសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ១២-លោក មេត ហៀត ប្រធានការិយាល័យសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ១៣-លោក អេង សាម៉ុន ប្រធានការិយាល័យសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ១៤-លោកស្រី ឃៀង ហ្វាយ អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
- ១៥-លោក មូ ម៉េត អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
- ១៦-លោក អ៊ុយ អិរុណា អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
- ១៧-លោក ឈឿម គាថា អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ

១៨-លោក ឃ្លៀង វ៉ែត	អនុប្រធានការិយាល័យពន្ធនាគារខេត្តបន្ទាយមានជ័យ
១៩-លោក សួន សរ	មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
២០-លោក លេង ហ៊ុំ	មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
២១-លោក សេង ម៉ីនធឿន	ស្មៀនសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៤៤.៦.៥៧.ក្រ.តត

**អនុក្រឹត្យ**

**ស្តីពីការជូនមេធាវីការងារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង របៀបប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

បំពាក់ **មេធាវីការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ មន្ត្រីពន្ធនាគារ និងស្ម័គ្រចិត្ត សង្កាត់ នៃខេត្តបន្ទាយមានជ័យ ចំនួន ១៣៤រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

**ក- មេធាវីមាសការងារ**

១-លោក <b>ផល ថោណី</b>	ប្រធានការិយាល័យសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២-លោក <b>សៀង ធីន</b>	ប្រធានការិយាល័យសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
៣-លោកស្រី <b>មួង សុភឿន</b>	ប្រធានការិយាល័យសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
៤-លោក <b>សុខ សុខន</b>	ប្រធានផ្នែកអប់រំពន្ធនាគារខេត្តបន្ទាយមានជ័យ
៥-លោក <b>ធឿន ឌុឌី</b>	អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
៦-លោកស្រី <b>ជា ស្រីណែត</b>	អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
៧-លោកស្រី <b>ហង្ស មូរី</b>	អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ
៨-លោក <b>យឹម សុភី</b>	អនុប្រធានការិយាល័យសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៩-លោក <b>នាង លីណា</b>	អនុប្រធានការិយាល័យសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

- ១០-លោក ព្រាម សាឡើង
- ១១-លោកស្រី ខាន់ យ៉ានី
- ១២-លោក គុក ចាន់ណា
- ១៣-លោក ឡើង ធីណ្ណេខ
- ១៤-លោកស្រី ឡើង គិមព្រេង
- ១៥-លោកស្រី គាល់ ថានី
- ១៦-លោកស្រី ឡុង អូន
- ១៧-លោក ជឹម តេនា
- ១៨-លោក ឃឿង គុច
- ១៩-លោក អែ សាឡើង
- ២០-លោក សន ជុច
- ២១-លោក ឃុក សោភ័ណ
- ២២-លោក ឡុង ជួប
- ២៣-លោក ឃន ផែ
- ២៤-លោក ផែ សុគន្ធ
- ២៥-លោក ឃៀង តេកូ
- ២៦-លោក ឃុន សុខុម
- ២៧-លោក ផែ វិជ្ជា
- ២៨-លោក ឃាន សាត
- ២៩-លោក ឡាយ ហុច
- ៣០-លោក ស៊ឹម ម៉ិនសល
- ៣១-លោក សុក ជុំប
- ៣២-លោកស្រី ឡុង សុឆារ៉ា
- ៣៣-លោក ឡើង សុក្រឹត
- ៣៤-លោក ឃាន គន្ធារ
- ៣៥-លោក ជិន ម៉ិនណាក់
- ៣៦-លោក យ៉ាង ស៊ីវ៉

- អនុប្រធានការិយាល័យសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំគុំ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំជប់រ៉ាវី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំបុស្សូរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំអូរអំពិល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

**ខ- មេធាវីប្រាក់ករពារ**

- ១-លោក ធីញ ជុច
- ២-លោក ឃៀង សុដា
- ៣-លោក សឹក សុខុម

- ប្រធានការិយាល័យសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ប្រធានការិយាល័យសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ប្រធានការិយាល័យសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

- ៤-លោកស្រី តែម សុជាតិ
- ៥-លោកស្រី សម្បត្តិ មិន្នា
- ៦-លោក ហួ សំឡើ
- ៧-លោក សន សាម៉េក
- ៨-លោក ហឿន ឡោក
- ៩-លោក ធី មិសិត
- ១០-លោកស្រី សេន កុម
- ១១-លោក សៅ សាឡែម
- ១២-លោកស្រី ខាំ កុម្មុះ
- ១៣-លោកស្រី ម៉ុក ស៊ីវន
- ១៤-លោក អួន ពិសិ
- ១៥-លោក ពាន់ កេត្យ
- ១៦-លោក ធឿម សុមី
- ១៧-លោកស្រី គិត សីធី
- ១៨-លោក ត្រឹង សុផាត់
- ១៩-លោកស្រី ធាន បរិយា
- ២០-លោកស្រី ឈឿម សៅនិត
- ២១-លោក ខុំ ម៉ីនណាយ
- ២២-លោកស្រី មិន ថារី
- ២៣-លោកស្រី រើក សារុំ
- ២៤-លោក ទុន ថាវី
- ២៥-លោក អ៊ុំ សុមី
- ២៦-លោក សុវណ្ណ សីហា
- ២៧-លោក រ៉ុក កុសល
- ២៨-លោក អែម លីក្ខណ
- ២៩-លោក ឡោក សុផល
- ៣០-លោកស្រី សុវណ្ណ សៅមុរី
- ៣១-លោក មុខ សារ៉េក
- ៣២-លោកស្រី ជិន សុផាត
- ៣៣-លោក ស៊ិន វ៉ាន់ថា
- ៣៤-លោកស្រី តែម ដាវ័ន្ត

ប្រធានការិយាល័យសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  
 ប្រធានការិយាល័យសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  
 ប្រធានការិយាល័យសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  
 ប្រធានអង្គភាពសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  
 ប្រធានផ្នែករដ្ឋបាលពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  
 អនុប្រធានការិយាល័យសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  
 អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  
 អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  
 អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ  
 អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកគណនេយ្យពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកភស្តុភារពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកស៊ើបការអប់រំពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកសុខាភិបាលពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកសុខាភិបាលពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកអគ្គនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានផ្នែកអប់រំកែប្រែនិងស្ថានភាពសិស្សម្យាទពន្ធនាគារខេត្តបន្ទាយមានជ័យ  
 អនុប្រធានអង្គភាពលទ្ធកម្មសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  
 មន្ត្រីសាលាខេត្តបន្ទាយមានជ័យ  
 មន្ត្រីសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  
 មន្ត្រីសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  
 មន្ត្រីសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  
 មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

- ៣៥-លោក **លឹក សុភារ៉ុំ**
- ៣៦-លោកស្រី **គុល ស្រីណាត**
- ៣៧-លោកស្រី **ភិម យ៉ា**
- ៣៨-លោក **អួន តាំងវ៉ា**
- ៣៩-លោក **ជុំ គីណាល់**
- ៤០-លោក **ស៊ឹម ធឿន**
- ៤១-លោក **គឹម ផល្គុន**
- ៤២-លោក **សុំ សាវុធ**
- ៤៣-លោកស្រី **ឡែម លាង**
- ៤៤-លោក **អែ សុខេង**
- ៤៥-លោក **សាវិត ធុ**
- ៤៦-លោក **លី ផល្គា**
- ៤៧-លោក **ញ៉ាយ សុផាន់**
- ៤៨-លោកស្រី **រិន ម៉ិនរឹម**
- ៤៩-លោក **តុក ចិន្ដា**
- ៥០-លោក **គី សុភារម្យ**
- ៥១-លោក **យិន ហឿត**
- ៥២-លោក **ហាង សុផាន**


- មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
- ស្មៀនសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំឈូរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំស្លកី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ស្មៀនឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

**ខ- មេធាវីសំណុំរឿងរដ្ឋប្បវេណី**

- ១-លោក **ហែម សារិន**
- ២-លោកស្រី **កែវ ចិន្ដាមុនី**
- ៣-លោក **ម៉ុក សិរីមុត្រ**
- ៤-លោក **ម៉ែក រតនា**
- ៥-លោក **ណាត សីហា**
- ៦-លោកស្រី **ព្រិញ សាវ៉ង់**
- ៧-លោក **ពិន ផាន់ណារ៉ា**
- ៨-លោក **ផន សាម៉េត**
- ៩-លោក **ហិរិ ឌុំភិម**
- ១០-លោក **ស៊ិន សុំញ៉ាហិរិ**
- ១១-លោកស្រី **កែវ លក្ខិណា**
- ១២-លោក **ម៉េង សុវណ្ណា**

- អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- ប្រធានការិយាល័យសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- អនុប្រធានការិយាល័យសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- អនុប្រធានការិយាល័យសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
- ប្រធានផ្នែកភស្តុតាងពន្ធនាគារខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
- មន្ត្រីសាលាខេត្តបន្ទាយមានជ័យ

១៣-លោកស្រី ពេទ្យ ស្រីនិម	មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
១៤-លោក សោ ផុន	មន្ត្រីសាលាខេត្តបន្ទាយមានជ័យ
១៥-លោក ណុច សល់	មន្ត្រីសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៦-លោកស្រី សុឡា គឹមឡៀង	មន្ត្រីសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៧-លោកស្រី សុផល លាភតា	មន្ត្រីសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៨-លោកស្រី ឈឹម ចាន់ឡៀង	មន្ត្រីសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៩-លោក សៀ ផល្លី	មន្ត្រីសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២០-លោកស្រី ថៃ សុរិក	មន្ត្រីសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២១-លោកស្រី ម៉ៅ វណ្ណា	មន្ត្រីសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២២-លោក រ៉ក្ខ សុផរ	មន្ត្រីសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២៣-លោក ថៃ ចំណាម	មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២៤-លោកស្រី ថៃ ឡុនណា	មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២៥-លោកស្រី ភីក សុធីវ័ន	មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២៦-លោកស្រី ហឿ សុណាត	មន្ត្រីសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២៧-លោក អ៊ុំ សុខសិហា	មន្ត្រីសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២៨-លោក ថៃ វិន	មន្ត្រីសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២៩-លោក មាន វិចិត្រ	មន្ត្រីសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៣០-លោក សុ សាវណិញ	មន្ត្រីសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៣១-លោកស្រី ចាំ ជានី	មន្ត្រីសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
៣២-លោក ឡាយ គឹមឡៀង	មន្ត្រីសាលាស្រុកអូរព្រៅ ខេត្តបន្ទាយមានជ័យ
៣៣-លោកស្រី ផូ ឆន្ទ	មន្ត្រីសាលាស្រុកអូរព្រៅ ខេត្តបន្ទាយមានជ័យ
៣៤-លោក ឡាន់ ស្មី	មន្ត្រីសាលាស្រុកអូរព្រៅ ខេត្តបន្ទាយមានជ័យ
៣៥-លោក អ៊ុំ ឌុក	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៣៦-លោក វ៉ាន់ សុផល	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៣៧-លោកស្រី ផ្លែង ចារី	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៣៨-លោកស្រី ម៉ូ រុណ្យ	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៣៩-លោកស្រី សិទ្ធិ សុម៉ាសី	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៤០-លោក ធិត ឡៀង	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៤១-លោក ភេត មករា	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៤២-លោកស្រី សាំង ចិន្ដា	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ
៤៣-លោក ម៉ៅ មុនី	មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ



៤៤-លោក អែ សុឃា

មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ

៤៥-លោក ប្រាក់ ឥន្ទ

មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ

៤៦-លោក គុំ ឌុន្ទី

សៀវភៅបន្ទាយឆ្មារ សាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

**មាត្រា ២ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤៤.សណ.បក្រ. ៧៧



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១០ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួងផែនការ

- បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់អង្គភាពប្រឆាំងអំពើពុករលួយ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សង្ខេប**

**មាត្រា ១ .-** តម្លើងឋានន្តរស័ក្តិ និង ថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ៦៣ រូប របស់ក្រសួង ចំនួន ៣ ក្នុងឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្នុងឋានន្តរស័ក្តិវរមន្ត្រីនៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ តទៅ ដូចមានរាយនាមខាង ក្រោម ៖

**ក្រសួងបរិស្ថាន**

- ១- លោក **ជឹម ឡា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២- លោក **កង សៀងថេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៣- លោក **ម៉ក់ ឃុំរ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៤- លោក **ជា គឹមហាន់** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៥- លោក **ឈិន សុផន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ៦- លោក **ឃុយ គុយនី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ៧- លោក **ម៉ែ ចន្ទ្យា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ៨- លោកស្រី **នា ច័ន្ទសុធារី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ៩- លោក **ស្វាយ ប្រុស** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១០- លោក **អូន ឃុំរ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២







**ក្រសួងផែនការ**

៥៩- លោក **ខៀវ សំណាង** ពីអនុមន្ត្រី ថ្នាក់លេខ ១ មករមន្ត្រី ថ្នាក់លេខ ៤

**អន្តរាគមន៍សំខាន់ៗអំពើពុករលួយ**

៦០- ឯកឧត្តម **ប្រាំ សំអុល** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

៦១- ឯកឧត្តម **យូ វ៉ា** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

៦២- ឯកឧត្តម **នួន នរិន្ទ** ពីរមន្ត្រី ថ្នាក់លេខ ៣ មករមន្ត្រី ថ្នាក់លេខ ២

៦៣- ឯកឧត្តម **អ៊ឹម ឧត្តម** ពីអនុមន្ត្រី ថ្នាក់លេខ ១ មករមន្ត្រី ថ្នាក់លេខ ៤

**មាត្រា ២ .-** តម្លើងឋានន្តរស័ក្តិ និងថ្នាក់ជាករណីពិសេស ដល់មន្ត្រីរាជការ ចំនួន ០៣ រូប ក្នុងឋានន្តរស័ក្តិរមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចមានរាយ នាមខាងក្រោម ៖

១- លោកស្រី **ម៉ៅ សួស្តី** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

២- លោកស្រី **ហាស វ៉ានី** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

៣- លោក **ភី ចាន់ថា** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

**មាត្រា ៣ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងផែនការ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៥៥៧.អនក្រ.តត

**អនុក្រឹត្យ  
ស្តីពី**

**ការតាំងសម្របក្របខ័ណ្ឌមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១.-** តាំងសម្របក្របខ័ណ្ឌដល់មន្ត្រីរាជការ ចំនួន ១៨ រូប ទៅក្នុងឋានន្តរស័ក្តិក្រមការ នៃក្របខ័ណ្ឌ មន្ត្រីក្រមការ នៅក្រសួងមុខងារសាធារណៈ ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧ ដូចមាន រាយនាមខាងក្រោម ៖

- |    |         |                   |         |             |
|----|---------|-------------------|---------|-------------|
| ១- | លោកស្រី | <b>ឆម ត្រីលីម</b> | ក្រមការ | ថ្នាក់លេខ ១ |
| ២- | លោកស្រី | <b>ទុត ភេនា</b>   | ក្រមការ | ថ្នាក់លេខ ១ |
| ៣- | លោកស្រី | <b>សាវន មីតា</b>  | ក្រមការ | ថ្នាក់លេខ ១ |



៤-	លោក	អឹម ប័ន្តសុភា	ក្រមការ	ថ្នាក់លេខ ១
៥-	លោកស្រី	ម៉ែន កន្តិកា	ក្រមការ	ថ្នាក់លេខ ៤
៦-	លោកស្រី	ឡឿង ចន្រ្ទា	ក្រមការ	ថ្នាក់លេខ ៤
៧-	លោក	គុយ សុគន	ក្រមការ	ថ្នាក់លេខ ៤
៨-	លោក	សាវ៉ា ណេស្វា	ក្រមការ	ថ្នាក់លេខ ៤
៩-	លោកស្រី	អ៊ិន រ៉េ	ក្រមការ	ថ្នាក់លេខ ៤
១០-	លោកស្រី	ហេង ស្រីនិម	ក្រមការ	ថ្នាក់លេខ ៤
១១-	លោក	ម៉ែ ម៉ូលីស	ក្រមការ	ថ្នាក់លេខ ៤
១២-	លោក	សុខ ចារ៉ាង	ក្រមការ	ថ្នាក់លេខ ៤
១៣-	លោក	យ៉ាន ម៉ុយ	ក្រមការ	ថ្នាក់លេខ ៤
១៤-	លោក	ចាន់ ម៉ុនថៃ	ក្រមការ	ថ្នាក់លេខ ៤
១៥-	លោក	ឈ មីម	ក្រមការ	ថ្នាក់លេខ ៤
១៦-	លោក	លាង ម៉ុនលី	ក្រមការ	ថ្នាក់លេខ ៤
១៧-	លោកស្រី	ហាន់ គឹមឡេង	ក្រមការ	ថ្នាក់លេខ ៤
១៨-	លោកស្រី	អ៊ិន សាវ៉េត	ក្រមការ	ថ្នាក់លេខ ៤

**មាត្រា ២.-**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤០..ន.ន.ន. ....



**សេចក្តីសម្រេច  
ស្តីពី**

**ការកែសម្រួលសមាសភាពគណៈកម្មាធិការប្រឡងថ្នាក់ជាតិ  
សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល**

**រាជរដ្ឋាភិបាលកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១០០/១០ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានឃើញអនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៥ មាត្រា៧ មាត្រា១២ មាត្រា១៧ នៃអនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០០៧ និងមាត្រា៦ថ្មី នៃអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**ប្រការ១..**

ត្រូវបានកែសម្រួលសមាសភាពគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដូចខាងក្រោម៖

- ១.ឯកឧត្តម **សេង លីមសៅ** ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន
- ២.ឯកឧត្តម **នា គ្រុយ** រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធាន
- ៣.ឯកឧត្តម **យក់ ឌុយ** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន
- ៤.ឯកឧត្តម **សាន្ត មន្តិយ៉ា** អគ្គលេខាធិការនៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សមាជិក
- ៥.ឯកឧត្តម **ឡាំ អេងហ្វូ** តំណាងគណៈគ្រូពេទ្យជាតិកម្ពុជា សមាជិក
- ៦.ឯកឧត្តម **ហោ ម៉េង** ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា សមាជិក
- ៧.ឯកឧត្តម **ហេង វ៉ាន់ដា** ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាជិក
- ៨.សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឫនាយកគ្រឹះស្ថានសិក្សា បណ្តុះបណ្តាលវិស័យសុខាភិបាលពាក់ព័ន្ធ សមាជិក។

**ប្រការ២..**

គណៈកម្មាធិការប្រឡងថ្នាក់ជាតិនេះ ត្រូវបំពេញភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៥ មាត្រា៧ មាត្រា១២ មាត្រា១៧ នៃអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៧ និងមាត្រា៦ថ្មី នៃអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

**ប្រការ៣..**

សេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ និងបទប្បញ្ញត្តិទាំងឡាយណាដែល ផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសសម្តេចតេជោ នាយរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយរដ្ឋមន្ត្រី
- ដូចប្រការ ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

15



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤១.ស.ស.វ...



**សេចក្តីសម្រេច  
ស្តីពី**

**ការកែសម្រួលសមាសភាពក្រុមការងារដើម្បីរៀបចំ សម្របសម្រួល និងអនុវត្ត  
គោលនយោបាយអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រ «ចលនាកូមិថ្មី»**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- យោងសេចក្តីសម្រេចលេខ៥៧ សស ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារដើម្បីរៀបចំសម្របសម្រួល និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រ «ចលនាកូមិថ្មី»
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

**សម្រេច**

**ប្រការ ១..**

ត្រូវបានកែសម្រួលសមាសភាពក្រុមការងារដើម្បីរៀបចំ សម្របសម្រួល និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រ «ចលនាកូមិថ្មី» ដែលមានសមាសភាពដូចខាងក្រោម ៖

- ១. ឯកឧត្តមបណ្ឌិត **អ៊ុក វ៉ាន់ណុន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ប្រធាន



២. ឯកឧត្តម <b>អ៊ុំ សំអុន</b>	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	អនុប្រធាន
៣. ឯកឧត្តម <b>វ៉ង់ សណ្តាប់</b>	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	អនុប្រធាន
៤. ឯកឧត្តម <b>ស្មាន ម៉ាលាន</b>	អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥. ឯកឧត្តម <b>អ៊ឹម ពញ្ញា</b>	នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៦. លោក <b>ភាគ សុណា</b>	ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ	សមាជិក
៧. លោក <b>អឿន ធារិទ្ធ</b>	ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍	សមាជិក
៨. កញ្ញា <b>ស៊ឹម វលក្សណ៍</b>	សមាជិកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៩. លោក <b>ទាន នាយម៉ៅ</b>	ប្រធានការិយាល័យ នៃក្រសួងអភិវឌ្ឍន៍ជនបទ	លេខាធិការ

**ប្រការ ២.-**


ក្រុមការងារមានតួនាទីរៀបចំ សម្របសម្រួល និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រ «ចលនាកូមិថ្មី» មានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទក្នុងលក្ខណៈជាប្រព័ន្ធ និងខ្សែចង្វាក់ប្រទាក់ក្រឡាគ្នា។

ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម៖

- រៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជាតាមវិធីសាស្ត្រ «ចលនាកូមិថ្មី» ដោយសហការជាមួយអ្នកជំនាញនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកជំនាញនៃសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យមានសង្គតិភាពជាមួយគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា
- រៀបចំគម្រោង និងជ្រើសរើសទីតាំងកូមិសាស្ត្រសមស្របសម្រាប់ធ្វើការអនុវត្តសាកល្បងនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ «ចលនាកូមិថ្មី»
- សម្របសម្រួលការអនុវត្តគម្រោងអភិវឌ្ឍន៍ស្របតាមគោលនយោបាយ ផែនការ និងទីតាំងកូមិសាស្ត្រដែលបានជ្រើសរើស
- ផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងយល់អំពីទស្សនៈរបស់ «ចលនាកូមិថ្មី» និងចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ តាមវិធីសាស្ត្រចលនាកូមិថ្មី
- កៀរគរថវិកា និងទាក់ទាញឱ្យមានការចូលរួមវិនិយោគ ពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងការអនុវត្តគម្រោង
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងៗ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

**ប្រការ ៣.-**

ក្រុមការងារត្រូវធ្វើការប្រជុំ តាមការអញ្ជើញរបស់ប្រធានក្រុមការងារ។  
ប្រធានក្រុមការងារ អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងពាក់ព័ន្ធចូលរួមប្រជុំតាមការចាំបាច់។



**ប្រការ ៤..**

ក្រុមការងារប្រើប្រាស់គ្រាបេសក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចាត់ចែងការងាររបស់ខ្លួន។

**ប្រការ ៥..**

សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ ៦..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧

**នាយករដ្ឋមន្ត្រី**  
  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ២២ សស**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួង**  
**ដើម្បីរៀបចំកិច្ចប្រជុំគ្នារវាងមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន**  
**លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧**

**រាជរដ្ឋាភិបាលកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ ស្នូន នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- យោងលិខិតលេខ ១៥៦ សជណ.គរ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

៥

**សម្រេច**

**ប្រការ ១.-**

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧ ដែលមានសមាសភាពដូចខាងក្រោម៖

- ១. ឯកឧត្តម **ត្រាំ អ៊ុំវតីក** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធាន
- ២. លោកជំទាវ **រស់ សុរេក្វា** រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន
- ៣. ឯកឧត្តម **កាន ច័ន្ទមេត្តា** រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធានប្រចាំការ
- ៤. ឯកឧត្តម **អៀង ស៊ីនលី** អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
- ៥. លោកជំទាវ **ជ្រីង បុធាមរឿ** អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ៦. ឯកឧត្តម **ខួន មករា** អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ៧. ឯកឧត្តម **ហ៊ុយ វណ្ណៈ** អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
- ៨. ឯកឧត្តម **សុខ គុចហាម** អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិក
- ៩. ឯកឧត្តម **ហ៊ុំ ទីនៈ** អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
- ១០. ឯកឧត្តម **សយ សុខាន់** អនុរដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិក
- ១១. ឯកឧត្តម **គុល ញ៉ុក់** អគ្គនាយកប្រៃសណីយ៍និងទូរគមនាគមន៍  
នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ១២. ឯកឧត្តម **ជុន វ៉ាត** អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន  
នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ១៣. ឯកឧត្តម **សេង សុភាព** ប្រធានវិទ្យាស្ថានជាតិទូរគមនាគមន៍ ប្រៃសណីយ៍  
បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  
នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ១៤. ឯកឧត្តម **លីម គឹមហេង** អគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិក
- ១៥. ឯកឧត្តម **ស៊ី ម៉ាំង** អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា សមាជិក
- ១៦. ឯកឧត្តម **ឃឹម ប៊ុនសុខ** អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សមាជិក
- ១៧. ឯកឧត្តម **ប្រាក់ ផល្លា** ប្រធានដឹកនាំកម្មវិធីឌីជីថលលូបនីយកម្មទិន្នន័យនិង  
គ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍នៃក្រសួងការបរទេស  
និងសហប្រតិបត្តិការអន្តរជាតិ សមាជិក

**ប្រការ ២.\_**

គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧ មានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប ឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។

**ប្រការ ៣.\_**

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតលេខាធិការដ្ឋាន អនុគណៈកម្មការ ឬក្រុមការងារបន្ថែមតាមការ ចាំបាច់។

**ប្រការ ៤.\_**

អនុប្រធាន សមាជិក សមាជិការនៃគណៈកម្មការអន្តរក្រសួង ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ ប្រធានអាចកោះអញ្ជើញសមាសភាពពាក់ព័ន្ធផ្សេងទៀតចូលរួមប្រជុំ តាមការករណីចាំបាច់។  
ប្រធានគណៈកម្មការអន្តរក្រសួង អាចប្រគល់សិទ្ធិឱ្យអនុប្រធានមួយរូបធ្វើការកោះប្រជុំនិងដឹកនាំការងាររបស់ គណៈកម្មការអន្តរក្រសួងដើម្បីសម្រេចភារកិច្ចរបស់ខ្លួន។

**ប្រការ ៥.\_**

គណៈកម្មការអន្តរក្រសួងនេះ មានបរិកាសម្រាប់ដំណើរការក្នុងកញ្ចប់បរិកាសម្រាប់ប្រៃសណីយ៍និងទូរគមនាគមន៍ និងប្រកបវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការការងាររបស់ខ្លួន។ គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិ ស្វែងរកដៃគូអភិវឌ្ឍន៍ឬផ្នែកឯកជន ដើម្បីជួយទ្រទ្រង់និងឧបត្ថម្ភដល់ដំណើរការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧។

**ប្រការ ៦.\_**

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីដំណើរការ ការងាររបស់ខ្លួនតាមការចាំបាច់។

**ប្រការ ៧.\_**

គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវវិសាយក្រោយពេលចប់ភារកិច្ច។

**ប្រការ ៨.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ ៩.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាល



រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាល  
ខេត្តសៀមរាប និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព  
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ១៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ០១០៧ ល.រកត/១៧ ព.ជ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧**

**ប្រកាស**  
**ស្តីពី**

**ការបង្កើតរដ្ឋធម្មនុញ្ញប្រែប្រួលសម្រាប់ឆ្នាំ២០១៧**  
**របស់អគ្គនាយកដ្ឋានគោលនយោបាយហិរញ្ញវត្ថុសាធារណៈ**

**ទេសរដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជានៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៨០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យករបុរេប្រទាននិងរដ្ឋទេយ្យករបុរេប្រទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈសម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

**ប្រការ២.-**

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ០២ ឆ្នាំ ២០១៧

នេស រដ្ឋមន្ត្រី



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

AA

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គណនេយ្យក្នុងគណនេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

តារាងខ្ទង់ប្រាំបួននៃប្រព័ន្ធគណនេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ  
ប្រចាំឆ្នាំ ២០១៧

ឯកតា: រៀល

លេខកូដ	ប្រភេទ	បរិយាយ	តម្លៃប្រើប្រាស់			តម្លៃប្រើប្រាស់	ភាគរយ	
			១	២	៣			
		<b>សរុប</b>	<b>2,550,400,000.00</b>	<b>2,410,600,000.00</b>	<b>2,410,600,000.00</b>	<b>0.00</b>	<b>602,650,000.00</b>	<b>100.0%</b>
60		<b>ការទិញ</b>	<b>233,700,000.00</b>	<b>201,000,000.00</b>	<b>201,000,000.00</b>	<b>0.00</b>	<b>50,250,000.00</b>	<b>100.0%</b>
6001		សម្ភារៈរឹងរូបវិទ្យា	43,100,000.00	10,400,000.00	10,400,000.00	0.00	2,600,000.00	100.0%
	60011	សម្ភារៈរឹងរូបវិទ្យាសម្ភារៈសំបុត្រ	2,400,000.00	2,400,000.00	2,400,000.00	0.00	600,000.00	100.0%
	60014	សម្ភារៈរឹងរូបវិទ្យាសម្ភារៈប្រើប្រាស់សម្ភារៈ ឧបករណ៍	8,000,000.00	8,000,000.00	8,000,000.00	0.00	2,000,000.00	100.0%
	60015	ប្រេងឥន្ធនៈ និងប្រេងអិល	32,700,000.00	0.00	0.00	0.00	0.00	#DIV/0!
6002		សម្ភារៈរឹងរូបវិទ្យាផ្នែករដ្ឋបាល	163,300,000.00	163,300,000.00	163,300,000.00	0.00	40,825,000.00	100.0%
	60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	160,900,000.00	160,900,000.00	160,900,000.00	0.00	40,225,000.00	100.0%
	60022	សៀវភៅមើលនិងឯកសារ	2,000,000.00	2,000,000.00	2,000,000.00	0.00	500,000.00	100.0%
	60028	សម្ភារៈរឹងរូបវិទ្យាផ្នែករដ្ឋបាលផ្សេងៗ	400,000.00	400,000.00	400,000.00	0.00	100,000.00	100.0%
6003		សៀវភៅអាហារ និងផលិតផលកសិកម្ម	6,000,000.00	6,000,000.00	6,000,000.00	0.00	1,500,000.00	100.0%
	60031	សៀវភៅ	6,000,000.00	6,000,000.00	6,000,000.00	0.00	1,500,000.00	100.0%
6005		សម្ភារៈរឹងរូបវិទ្យា សម្ភារៈ និងសម្ភារៈបរិក្ខារ	21,300,000.00	21,300,000.00	21,300,000.00	0.00	5,325,000.00	100.0%
	60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	14,400,000.00	14,400,000.00	14,400,000.00	0.00	3,600,000.00	100.0%
	60052	សម្ភារៈ	4,700,000.00	4,700,000.00	4,700,000.00	0.00	1,175,000.00	100.0%
	60053	សម្ភារៈប្រើប្រាស់	1,400,000.00	1,400,000.00	1,400,000.00	0.00	350,000.00	100.0%
	60058	សម្ភារៈរឹងរូបវិទ្យា និងសម្ភារៈបរិក្ខារផ្សេងៗ	800,000.00	800,000.00	800,000.00	0.00	200,000.00	100.0%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧			ឥណទាន រដ្ឋប្បវេណី	ឥណទាន រដ្ឋប្បវេណី	ឥណទាន រដ្ឋប្បវេណី	ឥណទាន រដ្ឋប្បវេណី	ឥណទាន រដ្ឋប្បវេណី	ភាគរយ
				1	2	3						
61			<b>ទេសនាភក្ក</b>	2,316,700,000.00	2,209,600,000.00	2,209,600,000.00	0.00	552,400,000.00	100.0%			
	6105		ការថែទាំនិងជួសជុល	32,500,000.00	22,500,000.00	22,500,000.00	0.00	5,625,000.00	100.0%			
		61051	ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដែនទេសាទ	1,000,000.00	1,000,000.00	1,000,000.00	0.00	250,000.00	100.0%			
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000.00	0.00	0.00	0.00	0.00	#DIV/0!			
		61054	ការថែទាំបណ្តាញផ្សេងៗ	1,600,000.00	1,600,000.00	1,600,000.00	0.00	400,000.00	100.0%			
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	15,200,000.00	15,200,000.00	15,200,000.00	0.00	3,800,000.00	100.0%			
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	2,900,000.00	2,900,000.00	2,900,000.00	0.00	725,000.00	100.0%			
		61058	ការថែទាំនិងជួសជុលផ្សេងៗ	1,800,000.00	1,800,000.00	1,800,000.00	0.00	450,000.00	100.0%			
	6107		សេវាហិរញ្ញវត្ថុសិប្បកិរិយា និង សេវាហិរញ្ញវត្ថុការប្រើប្រាស់សេវា និង សេវាហិរញ្ញវត្ថុផ្សេងៗទៀត	1,400,000.00	1,400,000.00	1,400,000.00	0.00	350,000.00	100.0%			
		61078	សេវាហិរញ្ញវត្ថុផ្សេងៗ	1,400,000.00	1,400,000.00	1,400,000.00	0.00	350,000.00	100.0%			
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	97,500,000.00	400,000.00	400,000.00	0.00	100,000.00	100.0%			
		61102	សេវាហិរញ្ញវត្ថុលើបណ្តាញ	400,000.00	400,000.00	400,000.00	0.00	100,000.00	100.0%			
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	97,100,000.00	0.00	0.00	0.00	0.00	#DIV/0!			
		6111	ចំណាយលើការងារសេវាដឹកជញ្ជូននិងសេវាសាធារណៈ	1,600,000.00	1,600,000.00	1,600,000.00	0.00	400,000.00	100.0%			
		61111	ចំណាយលើការងារសេវាដឹកជញ្ជូន	1,600,000.00	1,600,000.00	1,600,000.00	0.00	400,000.00	100.0%			
		6112	ចំណាយទូទាត់សេវាហិរញ្ញវត្ថុផ្សេងៗ	370,000,000.00	370,000,000.00	370,000,000.00	0.00	92,500,000.00	100.0%			
		61121	សេវាហិរញ្ញវត្ថុជញ្ជូន	48,100,000.00	48,100,000.00	48,100,000.00	0.00	12,025,000.00	100.0%			
		61122	សេវាហិរញ្ញវត្ថុផ្សេងៗ	38,000,000.00	38,000,000.00	38,000,000.00	0.00	9,500,000.00	100.0%			
		61123	សេវាហិរញ្ញវត្ថុផ្សេងៗ	267,200,000.00	267,200,000.00	267,200,000.00	0.00	66,800,000.00	100.0%			
		61128	ចំណាយទូទាត់សេវាហិរញ្ញវត្ថុផ្សេងៗ	16,700,000.00	16,700,000.00	16,700,000.00	0.00	4,175,000.00	100.0%			
		6113	ចំណាយទូទាត់សេវាហិរញ្ញវត្ថុផ្សេងៗ	1,808,400,000.00	1,808,400,000.00	1,808,400,000.00	0.00	452,100,000.00	100.0%			
		61131	សេវាហិរញ្ញវត្ថុជញ្ជូន	489,200,000.00	489,200,000.00	489,200,000.00	0.00	122,300,000.00	100.0%			
		61132	សេវាហិរញ្ញវត្ថុផ្សេងៗ	149,300,000.00	149,300,000.00	149,300,000.00	0.00	37,325,000.00	100.0%			
		61133	សេវាហិរញ្ញវត្ថុផ្សេងៗ	1,122,300,000.00	1,122,300,000.00	1,122,300,000.00	0.00	280,575,000.00	100.0%			
		61138	ចំណាយទូទាត់សេវាហិរញ្ញវត្ថុផ្សេងៗ	47,600,000.00	47,600,000.00	47,600,000.00	0.00	11,900,000.00	100.0%			

កំណត់	លេខគណនី	ឈ្មោះគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ			សំណុំទាន ០១ ដំបូង	ភាគរយ	
				ឆ្នាំ ២០១៧	សំណុំទាន ៧	សំណុំទាន ៨			សំណុំទាន ៩
	6114		សេវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ	1	5,300,000.00	5,300,000.00	5,300,000.00	1,325,000.00	7.82%
	61141		សេវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ		1,900,000.00	1,900,000.00	1,900,000.00	475,000.00	100.0%
	61142		សេវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ		3,400,000.00	3,400,000.00	3,400,000.00	850,000.00	100.0%

បានឃើញនិងពិនិត្យត្រឹមត្រូវ  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយក  
អគ្គនាយកដ្ឋានទូទៅ

បណ្ឌិត ចន្ទ ប៊ុនសុខាណ្ណ

បានឃើញ និងពិនិត្យ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយក

អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



បណ្ឌិត វណ្ណ វណ្ណ

បានឃើញនិងពិនិត្យត្រឹមត្រូវ  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ  
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយក  
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បណ្ឌិត វណ្ណ វណ្ណ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

**លេខ...១១១.០.សហវ.ហក**

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**  
**ការតែងតាំងរដ្ឋមន្ត្រីប្រធាន**  
**នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិង បំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើស្តីពី សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/៩៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើស្តីពីការ វិសោធនកម្ម មាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញប្រកាសអន្តរក្រសួងលេខ ០៦១ រលអស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល



- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាសប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

**សម្រេច**

**ប្រការ១.**

ត្រូវបានតែងតាំងរដ្ឋទេយ្យករុបុរេប្រទាន និងរដ្ឋទេយ្យករុបុរេប្រទានរង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានសមាសភាពដូចខាងក្រោម៖

- ១- លោក គូច វ៉ាម៉ូរី អនុប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជារដ្ឋទេយ្យករុបុរេប្រទាន
- ២- លោក ខេង សុខា អនុប្រធានការិយាល័យគណនេយ្យ ជារដ្ឋទេយ្យករុបុរេប្រទានរង
- ៣- លោក សយ សុខខេង អនុប្រធានការិយាល័យហិរញ្ញកិច្ច ជារដ្ឋទេយ្យករុបុរេប្រទានរង

**ប្រការ២.**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៣.**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។


  
**លោក គូច វ៉ាម៉ូរី**
  
**អនុប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ**

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧
   
**លោក ហាច ឡាន**
  
**រដ្ឋលេខាធិការ**
  
**នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល**

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ៣
  - រាជកិច្ច
  - ឯកសារ
  - កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ. ៤៤៥-២៣-៧២៤ សហវ. ១១៦

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេស្យបុរេប្រទានសម្រាប់ឆ្នាំ២០១៧**  
**របស់នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការតែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការតែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការតែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្ត នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃ គណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ- បុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៩២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សង្ខេប**

**ប្រការ ១ -**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០" ការទិញ" ជំពូក៦១" សេវាកម្ម" នៅនាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៩២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ ២ -**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ ៣ -**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ ៤ -**

នាយកឧទ្ធរណ៍យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧


  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ** ✓
   
**បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន**


  
**រដ្ឋមន្ត្រី**
  
**ក្រសួងព្រះបរមរាជវាំង និង កីឡា**
  


- អន្លេងទទួល :**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច
  - ឯកសារ

បណ្ឌិត ហង់ ជួន ណារ៉ុន

*(Handwritten mark)*

ក្រសួងអប់រំ យុវជន និងកីឡា

អង្គការសិក្សាស្រាវជ្រាវ និងស្រាវជ្រាវស្រាវជ្រាវ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

តារាងទិន្នន័យសង្ខេបស្តង់ដារស្រាវជ្រាវ

សិក្សាស្រាវជ្រាវឆ្នាំ២០១៧ របស់អង្គការសិក្សាស្រាវជ្រាវ និងស្រាវជ្រាវស្រាវជ្រាវ

ឯកតាគិតជាព្រល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤ = ៣/១	៥ = ៣/៥	៦ = ៣/៦
សរុប				3,807,100,000	3,411,100,000	768,580,000	2,642,520,000	192,145,000	22.5%
60			ការទិញ	2,917,000,000	2,521,000,000	110,000,000	2,411,000,000	27,500,000	4.4%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	1,031,000,000	1,031,000,000	30,000,000	1,001,000,000	7,500,000	2.9%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	15,000,000	15,000,000	15,000,000	0	3,750,000	100.0%
		60015	ប្រេងឥន្ធនៈនិងប្រេងរ៉ែស៊ុល	1,011,000,000	1,011,000,000	10,000,000	1,001,000,000	2,500,000	1.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	65,000,000	65,000,000	30,000,000	35,000,000	7,500,000	46.2%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	65,000,000	65,000,000	30,000,000	35,000,000	7,500,000	46.2%
		60022	សៀវភៅមើលនិងឯកសារ	0	0	0	0	0	#DIV/0!
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	0	0	0	0	0	#DIV/0!
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		60031	ស្បៀង	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6004		សំណើបំពាក់និងការតុបតែង	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
		60041	ឯកសណ្ឋាន	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	1,628,000,000	1,408,000,000	33,000,000	1,375,000,000	8,250,000	2.3%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	1,143,000,000	1,143,000,000	18,000,000	1,125,000,000	4,500,000	1.6%
		60052	សង្ហារឹម	260,000,000	260,000,000	10,000,000	250,000,000	2,500,000	3.8%
		60053	សម្ភារៈប្រើប្រាស់	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	220,000,000	0	0	0	0	#DIV/0!
	6006		ថាមពលនិងទឹក	176,000,000	0	0	0	0	#DIV/0!
		60061	អគ្គិសនី	170,000,000	0	0	0	0	#DIV/0!
		60062	ទឹក	6,000,000	0	0	0	0	#DIV/0!
61			សេវាកម្ម	890,100,000	890,100,000	658,580,000	231,520,000	164,645,000	74.0%
	6105		ការថែទាំនិងជួសជុល	88,000,000	88,000,000	76,000,000	12,000,000	19,000,000	86.4%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	15,000,000	15,000,000	15,000,000	0	3,750,000	100.0%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	40,000,000	40,000,000	28,000,000	12,000,000	7,000,000	70.0%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	18,000,000	18,000,000	18,000,000	0	4,500,000	100.0%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6108		សេវាកម្មដឹកជញ្ជូន	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61088	សេវាកម្មដឹកជញ្ជូនផ្សេងៗ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ	
				ឆ្នាំ២០១៧	ដែលត្រូវរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន		៦-m/b
				១	២	៣	៤-២-៣	៥ = ៣/៤		
6110			ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	33,700,000	33,700,000	33,700,000	0	8,425,000	100.0%	
	61103		ប្រជុំ សិក្ខាសាលា និងសន្និសីទ	27,700,000	27,700,000	27,700,000	0	6,925,000	100.0%	
	61104		ចំណាយរៀបចំពិធីបុណ្យ	6,000,000	6,000,000	6,000,000	0	1,500,000	100.0%	
6112			ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស	698,400,000	698,400,000	488,880,000	209,520,000	122,220,000	70.0%	
	61121		សេវាហិរញ្ញវត្ថុ	89,200,000	89,200,000	62,440,000	26,760,000	15,610,000	70.0%	
	61122		សេវាហិរញ្ញវត្ថុមេសកកម្ម	77,400,000	77,400,000	54,180,000	23,220,000	13,545,000	70.0%	
	61123		សេវាហិរញ្ញវត្ថុស្តារនៅ	531,800,000	531,800,000	372,260,000	159,540,000	93,065,000	70.0%	
6113			ចំណាយទូទាត់សេវាហិរញ្ញវត្ថុក្រៅប្រទេស	50,000,000	50,000,000	50,000,000	0	12,500,000	100.0%	
	61131		សេវាហិរញ្ញវត្ថុ	15,000,000	15,000,000	15,000,000	0	3,750,000	100.0%	
	61132		សេវាហិរញ្ញវត្ថុមេសកកម្ម	10,000,000	10,000,000	10,000,000	0	2,500,000	100.0%	
	61133		សេវាហិរញ្ញវត្ថុស្តារនៅ	25,000,000	25,000,000	25,000,000	0	6,250,000	100.0%	
6114			សេវាហិរញ្ញវត្ថុស្តារនៅនិងទូរគមនាគមន៍	10,000,000	10,000,000	0	10,000,000	0	0.0%	
	61142		សេវាហិរញ្ញវត្ថុទូរគមនាគមន៍	10,000,000	10,000,000	0	10,000,000	0	0.0%	

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧  
ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យជាតិ

**អគ្គនាយករង**

**ម៉ី ព្រី ប៊ុនសុវណ្ណារាជីប្រាសាទ**



**អគ្គ. អន ព័ន្ធមុនីរ័ត្ន**

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧  
ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានសិក្សា

ប្រធានមន្ទីរពិសោធន៍បច្ចេកទេស  
អនុប្រធានមន្ទីរពិសោធន៍បច្ចេកទេស

**គីន កោសល្យ**

អគ្គនាយកដ្ឋានសិក្សា



**បណ្ឌិត ហង់ ជួន ណារ៉ុន**

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧  
ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧  
ប្រធានអនុគណនេយ្យជាតិ  
នាយកដ្ឋានសម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ

**គុំ ជារ៉ុន**

**គុំ ជារ៉ុន**

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

ប្រធានមន្ទីរពិសោធន៍បច្ចេកទេស  
អនុប្រធានមន្ទីរពិសោធន៍បច្ចេកទេស

**គុំ ជារ៉ុន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

**លេខ ៣២៤ លេខ ៤៣**

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការតែងតាំងរដ្ឋមន្ត្រីក្រសួងប្រទាន**  
**នៃ សាលាឧទ្ធរណ៍ និងមហាអយ្យការ**

**ទេសរដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**ប្រធានសាលាឧទ្ធរណ៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ០២ន.ស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំអង្គតុលាការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០១៧

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ១៩៩៦ ស្តីពីការដាក់អោយអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ ស្តីពីការដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣ ស្តីពីការដាក់អោយអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យកាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ ប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រកចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាឧទ្ធរណ៍ និងមហាអយ្យការ

**សង្ខេប**

- ប្រការ១:** ត្រូវបានតែងតាំងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការដូចខាងក្រោម៖
- ១-លោក **ឌឹម អេងឡុន** ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ជារដ្ឋទេយ្យករបុរេប្រទាននៅ សាលាឧទ្ធរណ៍ និងមហាអយ្យការ ។
  - ២-លោក **ឡាយ វិសាល** អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ជារដ្ឋទេយ្យករបុរេប្រទានរង នៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ។
  - ៣-លោក **ធួក ចុត្តា** អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ជារដ្ឋទេយ្យករបុរេប្រទានរង នៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ។
  - ៣-លោកស្រី **សុខ ស្រីណេត** ប្រធានការិយាល័យផែនការ ជារដ្ឋទេយ្យករបុរេប្រទានរង នៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ។
- ប្រការ២:** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយ នឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។
- ប្រការ៣:** អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គលេខា

វិធានការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់សាលាឧទ្ធរណ៍ ប្រធានអង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាឧទ្ធរណ៍ និងមហាអយ្យការ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ត្រូវទទួលបន្ទុក អនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ។

  
រដ្ឋមន្ត្រីក្រសួងកិច្ចការព្រះមហាក្សត្រ និងហិរញ្ញវត្ថុ  
**អង្គការ អូន ព័ន្ធមុនីរ័ត្ន**

  
រដ្ឋមន្ត្រីទទួលបន្ទុកសាលាឧទ្ធរណ៍  
**យ៉ូ ប៊ុនឡេង**

- កន្លែងទទួល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
  - ដូចប្រកាស
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

**លេខ ៣៣៤ អនក្រ.សហវ.បក**

រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការតែងតាំងគ្រឹះស្ថានបើកផ្តល់ សម្រាប់បើកផ្តល់ប្រាក់បៀវត្សរ៍ និង**  
**ប្រាក់អន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងចម្រើនវិនិយោគ**  
**នៅ សាលាឧទ្ធរណ៍ និងមហាអយ្យការ**

**ខេត្តស្រុក**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**ប្រធានសាលាឧទ្ធរណ៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ០២២នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំអង្គតុលាការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០១៧

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១១៥ សហវ.ម.ប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ១៩៩៦ ស្តីពីការដាក់អោយអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ស្តីពីការដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣ ស្តីពីការដាក់អោយអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យកាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាឧទ្ធរណ៍ និងមហាអយ្យការ

**សំរេច**

**ប្រការ១:** ប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ នឹងត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់ ។

**ប្រការ២:** ត្រូវបានតែងតាំងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការដូចខាងក្រោម៖

- លោក **ឌឹម អេងឡុង** ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់នៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ។
- លោក **ធួក ច័ន្ទា** អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់ជំនួសនៅសាលាឧទ្ធរណ៍ និងមហាអយ្យការ ។
- លោកស្រី **សុខ ស្រីណេត** ប្រធានការិយាល័យផែនការ ជាភ្នាក់ងារបើកផ្តល់ជំនួសនៅ សាលាឧទ្ធរណ៍ និងមហាអយ្យការ ។

**ប្រការ៣:** **លោក មីម អេងឡុង លោក ធួក រុត្តា និងលោកស្រី សុខ ស្រីណេត** ត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅអគ្គនាយកដ្ឋានរតនា ដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកប្រាក់បៀវត្សរ៍ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ ។

**ប្រការ៤:** បែបបទនៃការអនុវត្តន៍បើកផ្តល់ប្រាក់បៀវត្សរ៍ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ត្រូវបានកំណត់សេចក្តីណែនាំជាក្រោយ ។

**ប្រការ៥:** ភ្នាក់ងារបើកផ្តល់ត្រូវធានាខុសត្រូវផ្ទាល់ចំពោះប្រាក់កាស និងមូលនិធិដែលបានទទួល ដើម្បីយកទៅធ្វើការបើកផ្តល់ជូនមន្ត្រីរាជការ ។

**ប្រការ៦:** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយ នឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ៧:** អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គលេខាធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់សាលាឧទ្ធរណ៍ ប្រធានអង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច



និងហិរញ្ញវត្ថុ និងសាលាឧទ្ធរណ៍-មហាអយ្យការ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ២ត្រូវទទួល  
បន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
  
បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីសាលាឧទ្ធរណ៍  
  
យូ ប៊ុនឡើង

- កន្លែងទទួល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
  - ដូចប្រការ៧
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ៣៤៩ អនក្រ.បក**

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**  
**ការតែងតាំងទ្រទ្រង់យុវអនុប្រធាន**  
**របស់អគ្គនាយកដ្ឋានកិច្ចការទូទៅ**  
**នៃក្រសួងរ៉ែនិងថាមពល**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គនាយក**  
**អគ្គនាយកដ្ឋានកិច្ចការទូទៅ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការតែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការតែសម្រួលនិងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសអនុក្រសួងលេខ ៤៦២ រថ.អកទទ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ០៨៧ រថ.គហ.ប្រក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិការដ្ឋបាលកណ្តាល នៃក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ-បុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល

**សង្ខេប**

**ប្រការ ១. -**

ត្រូវបានតែងតាំងរដ្ឋទេយ្យករុបុរេប្រទាន និងរដ្ឋទេយ្យករុបុរេប្រទានរង របស់អគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងរ៉ែនិងថាមពល មានសមាសភាពដូចខាងក្រោម៖

- ១- កញ្ញា សួរ ប៊ុនម៉ារីណា អនុប្រធាននាយកដ្ឋាន ឱ្យទទួលបន្ទុកការងាររដ្ឋទេយ្យករុបុរេប្រទាន
- ២- លោកស្រី ហាំង ថារី អនុប្រធាននាយកដ្ឋាន ឱ្យទទួលបន្ទុកការងាររដ្ឋទេយ្យករុបុរេប្រទានរង

**ប្រការ ២. -**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ៣. -**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវិនិច្ឆ័យ និងថាមពល ព្រមទាំងសាមីខ្លួនដូចប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧

នាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន



អគ្គនាយក  
អគ្គនាយកដ្ឋានកិច្ចការទូទៅ

ស៊ឹម ឌីម៉ង់

**កន្លែងទទួល :**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
លេខ...*៣៤០*...សហវ...*១២៧*

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេសយុទ្ធស្រាងសម្រាប់ឆ្នាំ២០១៧**  
**របស់អគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងផែនការជាតិ**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គនាយក**  
**អគ្គនាយកដ្ឋានកិច្ចការទូទៅ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងផែនការជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ ៤៦២ រច.អកទទ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋាននៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ- បុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវិនិច្ឆ័យ

**សម្រេច**

**ប្រការ ១. -**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក២០ "ការទិញ" ជំពូក២១ "សេវាកម្ម" នៅអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងវិនិច្ឆ័យ តាមបទបញ្ជាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

**ប្រការ ២. -**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ ៣. -**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ ៤. -**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការទូទៅ ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវិនិច្ឆ័យ ត្រូវ ទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧


  
**ស្រី ហ៊ុន ម៉ាណែត**  
 រដ្ឋមន្ត្រីក្រសួងវិនិច្ឆ័យ និងហិរញ្ញវត្ថុ


  
**អគ្គនាយក**  
**អគ្គនាយកដ្ឋានកិច្ចការទូទៅ**  
**ស៊ុយ ឌីម៉ង់**

**កន្លែងទទួល៖**  
 ទីស្តីការគណៈរដ្ឋមន្ត្រី  
 ក្រសួងមុខងារសាធារណៈ  
 អគ្គលេខាធិការរាជរដ្ឋាភិបាល  
 ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី  
 ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី  
 ជូនប្រការ ៤  
 រាជកិច្ច  
 ឯកសារ-កាលប្បវត្តិ

*(Handwritten mark)*



**ក្រសួងទ័រ និងថាវាសនា**  
អគ្គនាយកដ្ឋានកិច្ចការទូទៅ

**តារាងខាងសង្ខេបនៃធឿនប្រទេស**  
**ទឹកកាតន្ត្រីឆ្នាំ២០១៧**

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

លេខ	ប្រភេទ	ប្រភេទ	បរិយាយ	៤. កម្មវិធីទី៤៖ ការគាំទ្រប្រតិបត្តិការក្នុងការគ្រប់គ្រងវិស័យវ៉ែនឌ័រថាមពល						
				ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧ ១	កំណទាន ដែលប្រើសម្រេច ២	កំណទាន រដ្ឋប្រែប្រួល ៣	កំណទាន ទូទាត់ធុនតា ៤ = ២ - ៣	កំណទាន០១ដុ បង្វិល ៥ = ៣/៤ ដុ	ភាគរយ ៦=៣/២	
		<b>ការទំនៀ</b>		<b>សរុបធឿន</b>	10,249,200,000	3,757,800,000	1,736,832,500	2,020,967,500	434,208,125	46.2%
60					5,872,000,000	924,100,000	108,400,000	815,700,000	27,100,000	11.7%
6001			សម្ភារវត្ថុផ្គត់ផ្គង់ទាំ	978,300,000	3,100,000	3,100,000		775,000	100.0%	
			សម្ភារវត្ថុផ្គត់ផ្គង់សម្ភារកន្លែងអនាម័យ	30,600,000						
			សម្ភារវត្ថុផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទ និងសំណង់ផ្សេងៗ	3,100,000	3,100,000	3,100,000		775,000	100.0%	
			សម្ភារវត្ថុផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារឧបករណ៍							
			ប្រេងឧស្ម័ន និងប្រេងអិល	944,600,000						
			សម្ភារវត្ថុផ្គត់ផ្គង់ថែទាំផ្សេងៗ							
6002			សម្ភារវត្ថុផ្គត់ផ្គង់ថ្លៃការដ្ឋាន	914,900,000	878,900,000	63,200,000	815,700,000	15,800,000	7.2%	
			សម្ភារការិយាល័យនិងការបោះពុម្ព	913,200,000	877,200,000	61,500,000	815,700,000	15,375,000	7.0%	
			សៀវភៅមើលនិងឯកសារ	1,700,000	1,700,000	1,700,000		425,000	100.0%	
			សម្ភារវត្ថុផ្គត់ផ្គង់ថ្លៃការដ្ឋានផ្សេងៗ							
6004			សំលៀកបំពាក់និងការបំពាក់	66,000,000	16,000,000	16,000,000		4,000,000	100.0%	
			ឯកសណ្ឋាន	50,000,000						
			សំលៀកបំពាក់ការពារសុវត្ថិភាព							
			សំលៀកបំពាក់និងការបំពាក់ផ្សេងៗ	16,000,000	16,000,000	16,000,000		4,000,000	100.0%	
6005			សម្ភារតូចតាច សង្ហារឹម និងសម្ភារបរិច្ចារ	3,210,800,000	26,100,000	26,100,000		6,525,000	100.0%	
			សម្ភារនិងបរិច្ចារបច្ចេកទេស	1,848,200,000						

ជំពូក	កម្រិត	ប្រភេទ	បរិយាយ	៤. កម្មវិធីទី៤៖ ការគាំទ្រប្រតិបត្តិការក្នុងការគ្រប់គ្រងវិស័យវិនិយោគ						
				ប្រាក់បញ្ញើសរុប ឆ្នាំ២០១៧	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ	
		60051	សម្ភារនិងបរិក្ខារបច្ចេកទេស	1,848,200,000						
		60052	សម្ភាររ៉ែ	796,500,000						
		60053	សម្ភារប្រើប្រាស់	26,100,000	26,100,000	26,100,000			6,525,000	100.0%
		60054	សម្ភារនិងឧបករណ៍គណនេយ្យ	540,000,000						
		6006	ថាមពលនិងទឹក	702,000,000						
		60061	អគ្គិសនី	692,000,000						
		60062	ទឹក	10,000,000						
		60068	ផ្សេងៗ							
61		ទេសនាទាន		4,377,200,000	2,833,700,000	1,328,432,500	1,205,267,500	407,108,125		57.5%
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	5,700,000	5,700,000	3,400,000	2,300,000	850,000		59.6%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	33,400,000						
	6103		ថ្លៃល្បួល និងបន្ទុក (អសម្ព័ន្ធន៍)	24,300,000						
	6104		សេវាហិរញ្ញវត្ថុ និងសេវាផ្សេងៗ	275,400,000						
	6105		ការថែទាំនិងជួសជុល	840,900,000	287,500,000	40,800,000	246,700,000	10,200,000		14.2%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	500,000,000						
		61054	ការថែទាំបណ្តាញផ្សេងៗ	18,500,000	18,500,000	13,900,000	4,600,000	3,475,000		75.1%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	53,400,000						
		61057	ការថែទាំនិងជួសជុលសម្ភារនិងឧបករណ៍បច្ចេកទេស	269,000,000	269,000,000	26,900,000	242,100,000	6,725,000		
6107			សេវាហិរញ្ញវត្ថុសាធារណៈ សេវាហិរញ្ញវត្ថុប្រាក់សំរាប់ និងសេវាហិរញ្ញវត្ថុប្រាក់សំរាប់							
		61071	សេវាហិរញ្ញវត្ថុសាធារណៈ							

ទំព័រ ២១ នៃ ២១

ជំពូក	គណនី	ឃ្លង	បរិយាយ	៤. កម្មវិធីទី៤: ការតម្រូវប្រតិបត្តិការក្នុងការគ្រប់គ្រងវិស័យវិនិយោគនិងថាមពល						
				ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧	ថ	២	៣	៤ = ២ - ៣	៥ = ៣/៤ ដុំ	៦ = ៣/២
		61072	សេវាហិរញ្ញវត្ថុប្រើប្រាស់សេវា							
		61073	សេវាហិរញ្ញវត្ថុប្រើប្រាស់សេវា							
	6109		បុគ្គលិកខាងក្រៅ							
		61092	ភ្នាក់ងារបរទេសជាប់កិច្ចសន្យា							
		61098	បុគ្គលិកខាងក្រៅផ្សេងៗ							
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	1,438,800,000	711,400,000	438,300,000	273,100,000	109,575,000	61.6%	
		61101	សេវាហិរញ្ញវត្ថុប្រើប្រាស់	83,500,000	83,500,000	8,400,000	75,100,000	2,100,000	10.1%	
		61102	សេវាហិរញ្ញវត្ថុប្រើប្រាស់	103,000,000	103,000,000	20,600,000	82,400,000	5,150,000	20.0%	
		61103	ប្រព័ន្ធសាធារណៈ និងសន្និសីទ	857,900,000	377,900,000	297,900,000	80,000,000	74,475,000	78.8%	
		61104	ចំណាយប្រចាំថ្ងៃបុណ្យ	111,800,000	111,800,000	76,200,000	35,600,000	19,050,000	68.2%	
		61105	ចំណាយសម្រាប់ប្រើប្រាស់សេវាផ្សេងៗ	46,400,000						
		61106	ចំណាយសម្រាប់ការតំណភ្ជាប់ក្នុងតំបន់ផ្សេងៗ	36,000,000						
		61107	ការបរិច្ចាគនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	200,200,000	35,200,000	35,200,000		8,800,000	100.0%	
		61108	សេវាហិរញ្ញវត្ថុប្រើប្រាស់សេវា							
	6111		ចំណាយលើការងារព័ត៌មាននិងឯកសារ	3,900,000	3,900,000	3,900,000		975,000	100.0%	
		61111	ចំណាយលើការងារព័ត៌មាន	3,600,000	3,600,000	3,600,000		900,000	100.0%	
		61112	ចំណាយលើការងារសុខាភិបាល	300,000	300,000	300,000		75,000	100.0%	
		61113	ចំណាយលើការងារស្រាវជ្រាវ							
		61118	ចំណាយលើការងារស្រាវជ្រាវផ្សេងៗ							
	6112		ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រើប្រាស់	976,100,000	976,100,000	662,599,000	293,501,000	170,649,750	69.9%	
		61121	សេវាហិរញ្ញវត្ថុប្រើប្រាស់	301,700,000	301,700,000	207,509,000	94,191,000	51,877,250	68.8%	

ទំព័រ ៣ នៃ ៤៧

ជំពូក	ប្រភេទ	ប្រភេទ	បរិយាយ	៤. កម្មវិធី៤៖ ការគាំទ្រប្រតិបត្តិការក្នុងការគ្រប់គ្រងវិស័យវិនិយោគ					
				ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧	កំណទាន ដែលជ្រើសរើស	កំណទាន រដ្ឋប្រើប្រាស់	កំណទាន ទូទាត់ធម្មតា	កំណទាន បង្វិល	ភាគរយ
				១	២	៣	៤ = ២ - ៣	៥ = ៣/៤ រ៉ូ	៦ = ៣/៦
	61122	សេវាបរិយាបសកកម្ម		122,500,000	122,500,000	86,050,000	36,450,000	21,512,500	70.2%
	61123	សេវាបរិយាបសកកម្ម		551,900,000	551,900,000	389,040,000	162,860,000	97,260,000	70.5%
6113		ចំណាយទូទាត់សេវាបរិយាបសកកម្ម		565,300,000	565,300,000	421,433,500	143,866,500	105,358,375	74.6%
	61131	សេវាបរិយាបសកកម្ម		141,200,000	141,200,000	93,927,000	47,273,000	23,481,750	66.5%
	61132	សេវាបរិយាបសកកម្ម		141,200,000	141,200,000	127,200,000	14,000,000	31,800,000	90.1%
	61133	សេវាបរិយាបសកកម្ម		282,900,000	282,900,000	200,306,500	82,593,500	50,076,625	70.8%
6114		សេវាបរិយាបសកកម្ម		213,400,000	213,400,000	8,000,000	205,400,000	2,000,000	3.7%
	61141	សេវាបរិយាបសកកម្ម							
	61142	សេវាបរិយាបសកកម្ម		213,400,000	213,400,000	8,000,000	205,400,000	2,000,000	3.7%
6198		សេវាបរិយាបសកកម្ម							

បានឃើញនិងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧  
ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧  
អគ្គនាយក  
អគ្គនាយកដ្ឋានទំនាក់ទំនង

បានឃើញនិងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧  
ប្រធាននាយកដ្ឋាន  
ស៊ីវិល ធីតា

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧  
រដ្ឋមន្ត្រីក្រុមប្រឹក្សា  
ស៊ីវិល ធីតា





**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** " រោងចក្របោកគក់សម្លៀកបំពាក់ ដេនីម អ៊ែរីនូ (ខេមបូឌា) ហ្គាមិន សាខាទី១ "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Handwritten signature*

- បង្គោលជូន:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលាខេត្តកំពង់ស្ពឺ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

**រដ្ឋលេខាធិការ**



*Handwritten signature*

**ហេង សុខគង់**



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ១៣៧ ខុស ក្រសួង ០៣

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ ២៧ ឆ្នាំ ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រផលិតស្បោងប្លាស្ទិក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុនស្រ្តីង ប្លាស្ទិក ឯ.ក

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ស្រ្តីង ប្លាស្ទិក ឯ.ក (SPRING PLASTIC CO., LTD.) តំណាងដោយ លោកស្រី ZHANG CHUNYAN បង្កើតរោងចក្រផលិតស្បោងប្លាស្ទិក ដែលមានទីតាំងស្ថិតនៅ ភូមិទួលសាលា ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឈ្មោះផលិតផល **លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**  
ស្បោងប្លាស្ទិក **២២២០**



*(Handwritten signature)*



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “ រោងចក្រផលិតស្បែកធាតុស្រូវ ស្រ្តីង ឆ្នាំ ២០១៧ ”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



*[Handwritten mark]*

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខគង់**

- មជ្ឈមណ្ឌល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលាខេត្តកណ្តាល
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

Ministry of Industry & Handicraft

លេខ : ១៣៧ ខ.ស.ក រ.ក.ប.ក. ០១៧

**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ វិច្ឆិកា ឆ្នាំ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតំរូវការរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ប៊ីរី អ៊ីកែរីល (ខេមបូឌា) ។

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ប៊ីរី អ៊ីកែរីល (ខេមបូឌា) (BERRY APPAREL (CAMBODIA) CO., LTD) តំណាងដោយ លោក MA WONG CHING បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិជម្ពូន្ត្រី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

**ឈ្មោះផលិតផល** **លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម** ISIC Rev.4 Code  
**សម្លៀកបំពាក់** **១៤១០**



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ ប៊ីអិល (ខេមបូឌា) "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

*(Handwritten signature)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១១៤៖** ប្រកាសលេខ ២៤៤ ឧប.កខ.ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៥ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ប៊ីអិលអិល (ខេមបូឌា) ត្រូវចាត់ ទុកជានិរាករណ៍ ។

**ប្រការ១១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខកង់**

- មមួលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងបរិស្ថាន
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី